

របាយការណ៍ប្រចាំឆ្នាំ ២០២២



Subsidiary of krungsri bank
A member of MUFG, a global financial group



របាយការណ៍ ធនាគារ ហត្ថា ឆ្នាំ២០២២
ជាឆ្នាំប្រកបដោយភាពជោគជ័យ





សូមស្វាគមន៍មកកាន់ របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់យើង

ធនាគារ ហត្ថា របាយការណ៍ប្រចាំឆ្នាំ២០២២

www.hatthabank.com
info@hatthabank.com




២០២២

របាយការណ៍ប្រចាំឆ្នាំ មាតិកា


ក. លទ្ធផលប្រតិបត្តិការសង្ខេប	០៤
ខ. លទ្ធផលហិរញ្ញវត្ថុសង្ខេប	០៦
គ. ធុរកិច្ចសង្គមសង្ខេប	០៧
ឃ. សូចនាករសេដ្ឋកិច្ចសំខាន់ៗនៅប្រទេសកម្ពុជា	០៨
ង. ដៃគូអាជីវកម្ម	០៩
ច. ការិយាល័យ និងបណ្តាញបែងចែក	១០
ឆ. ព័ត៌មានទូទៅរបស់ ធនាគារ ហាត្លា	១២
ជ. ទិដ្ឋភាពសកម្មភាពអាជីវកម្ម	២៤
ឈ. ការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុង	៥០
ញ. របាយការណ៍នៃការគ្រប់គ្រងធុរកិច្ចសង្គម	៥៨
ដ. របាយការណ៍ក្រុមប្រឹក្សាភិបាល	៦២
ប. របាយការណ៍របស់សវនករឯករាជ្យ	៦៥
ខ. របាយការណ៍ហិរញ្ញវត្ថុសង្ខេប	៧២

លទ្ធផលសង្ខេប២០២២


🟡 ទ្រព្យសកម្ម(គិតជាលានដុល្លារអាមេរិក)




🟡 ប្រាក់បញ្ញើ(គិតជាលានដុល្លារអាមេរិក)




🟡 ប្រាក់ចំណេញសុទ្ធ(គិតជាលានដុល្លារអាមេរិក)




មូលធនរបស់ភាគទុនិក(គិតជាលានដុល្លារអាមេរិក)



ប្រាក់កម្ចី(គិតជាលានដុល្លារអាមេរិក)



ចំនួនអតិថិជនប្រាក់កម្ចី និងបញ្ជី



ក. លទ្ធផលប្រតិបត្តិការសង្ខេប

ផលបត្រឥណទាន

គិតជាដុល្លារអាមេរិក	២០១៩	២០២០	២០២១	២០២២	ប្រែប្រួលជាតួលេខ	ប្រែប្រួលជា (%)
ផលបត្រឥណទានសរុប	១.០៥០.៩២៨.៨៣៨	១.៣២២.៧២៩.០០៩	១.៦៩០.៥៥៧.២២៦	១.៩៣៦.៤៤៧.៤២៩	២៤៥.៨៩០.២០៣	១៤,៥៤%
ឥណទានប្រាក់រៀល	១៦០.២៩៩.២៤៧	២១៩.០៥១.៩១៩	២៣៩.៧៧៨.០១៤	២១៩.៦៨៧.៩៩២	-២០.០៩០.០២២	-៨,៣៨%
ឥណទានប្រាក់ដុល្លារ	៨៩២.៤៤៣.៥៧៤	១.០៥៦.៣១៩.៥៤៨	១.៤៥០.៧៧៩.២១២	១.៧១៦.៧៥៩.៤៣៧	២៦៥.៤៥៦.៣១៨	១៩,១៨%
ឥណទានប្រាក់ចំណាយ	៣៨.១៧៦.០១៧	៤៣.៣៥៧.៥៤២	៤៦.០០០.០០០	៤២.៧៩៩.៤៨៣	-៣.៤៧៦.០១៧	-៧,៥២%

ធនាគារ ហត្ថា ផ្តល់ជូនឥណទានទៅកាន់អតិថិជនជា ៣ប្រភេទរូបិយប័ណ្ណ គឺ ប្រាក់រៀល ដុល្លារអាមេរិក និងថេប៊ាត។ គិតត្រឹមដំណាច់ឆ្នាំ២០២២ សមតុល្យឥណទានមានការកើនឡើង ១៤,៥៤% ឬ ២៤៥ លានដុល្លារអាមេរិក ប្រៀបធៀបនឹងឆ្នាំ២០២១។

ចំនួនអតិថិជនឥណទាន

ចំនួនអតិថិជន	២០១៩	២០២០	២០២១	២០២២	ប្រែប្រួលជាតួលេខ	ប្រែប្រួលជា (%)
ចំនួនអតិថិជនសរុប	១៥២.៧៥៣	១៦៧.២០០	១៧៩.១៤១	១៩១.៩៦៣	១២.៨២២	៧,១៦%
ចំនួនអតិថិជនស្ត្រី	៩៣.៧៤៩	១០០.៧៦២	១០៥.៦១១	១១១.៥៤១	៥.៩៣០	៥,៦១%
ចំនួនអតិថិជនបុរស	៥៩.០០៤	៦៦.៤៣៨	៧៣.៥៣០	៨០.៤២២	៦.៨៩២	៩,៣៧%

គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ ហត្ថា នៅតែរក្សាបាននូវសមិទ្ធផលអាជីវកម្មរបស់ខ្លួនយ៉ាងល្អប្រសើរ និងមានអតិថិជនឥណទានសរុបចំនួន ១៩១.៩៦៣ នាក់ ពោលគឺមានការកើនឡើងចំនួន ៧% ប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងនោះផងដែរ អតិថិជនស្ត្រីមានការកើនឡើងប្រមាណ ៥,៦១% និងអតិថិជនបុរសមានការកើនឡើងប្រមាណ ៩,៣៧%។

ឥណទានបានបញ្ចេញ

ចំនួនឥណទានបានបញ្ចេញ	២០១៩	២០២០	២០២១	២០២២	ប្រែប្រួលជាតួលេខ	ប្រែប្រួលជា (%)
ឥណទានបានបញ្ចេញជាប្រាក់ដុល្លារអាមេរិក	៨៤៧.៨៣១.៥១២	៨៦៦.១៥១.៨១៧	១.០៦៣.៤៦៥.១៣៧	១.១១០.១៧៩.៧៨៥	៤៦.៧១៤.៦៤៨	៤,៣៩%
ចំនួនអតិថិជនឥណទាន	១០៧.៧១៣	៩៨.៩៩៤	១០១.៦៨៧	៩៩.៥១៣	-២.១៧៤	-២,១៤%

ក្នុងឆ្នាំ២០២២ ធនាគារ ហត្ថា បានបញ្ចេញឥណទានសរុបចំនួនប្រមាណ ១.១១០ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៤,៣៩% ប្រៀបធៀបនឹងឆ្នាំ២០២១។

គុណភាពឥណទាន

គិតជាដុល្លារអាមេរិក	២០១៩	២០២០	២០២១	២០២២	ប្រែប្រួលជាភូមិភាគ	ប្រែប្រួលជា (%)
ឥណទានមិនដំណើរការ (៣០ថ្ងៃ)	៣.៤១១.០៣២	៩.២៦៣.៩៤២	៨.៨៤១.៥៦៤	៣២.៧៧៥.៧១៩	២៣.៩៣៤.១៥៥	២៧០,៧០%
អត្រាឥណទានមិនដំណើរការ (៣០ថ្ងៃ)	០,៣២%	០,៧០%	០,៥២%	១,៦៩%	១,១៧%	២២៥,៤៩%

គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ ហត្ថា មានឥណទានមិនដំណើរការសរុបចំនួន ១,៦៩% ដែលនេះនៅតែជាអត្រាមួយដ៏ល្អប្រសើរ ប្រសិនបើយើងផ្អែកលើស្ថានភាពបច្ចុប្បន្ន ក៏ដូចជាផលប៉ះពាល់រួមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោក។ តាមរយៈគុណភាពឥណទានដែលមានបង្ហាញមកនេះ គឺបានឆ្លុះបញ្ចាំងកាន់តែច្បាស់លាស់បន្ថែមទៀតអំពីការខិតខំប្រឹងប្រែងរបស់ ធនាគារ ហត្ថា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមសេចក្តីណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ដើម្បីរក្សាបានភាពរីកចម្រើនរបស់អតិថិជន និងសង្គមជាតិ ប្រកបដោយនិរន្តរភាព។

ប្រាក់បញ្ញើសន្សំ

បរិយាយ	២០១៩	២០២០	២០២១	២០២២	ប្រែប្រួលជាភូមិភាគ	ប្រែប្រួលជា (%)
សមតុល្យប្រាក់បញ្ញើសន្សំជាដុល្លារអាមេរិក	៥៩៩.៣០១.៧៧៩	៧៩២.៦៤៦.៧៥៥	១.០២៨.៣២២.៧៣២	១.១៧២.៨៦៥.១៦៨	១៤៤.៥៤២.៤៣៦	១៤,០៦%
ចំនួនអតិថិជនបញ្ញើសន្សំ	២២៣.៩៤៩	២៣៣.៤៧៣	២៤៩.៦២០	២៩០.៣៧១	៤០.៧៥១	១៦,៣៣%

ដោយមានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីអតិថិជនរបស់ខ្លួន ព្រមទាំងសាធារណជន តាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ ធនាគារ ហត្ថា រក្សានូវប្រសិទ្ធភាពនៃការប្រមូលប្រាក់បញ្ញើសន្សំបានយ៉ាងល្អប្រសើរ។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ ហត្ថា មានសមតុល្យបញ្ញើសន្សំសរុបប្រមាណ ១.១៧២ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ១៤,០៦% ប្រៀបធៀបនឹងឆ្នាំ២០២១ ស្របពេលដែលអតិថិជនបញ្ញើសន្សំមានចំនួន ២៩០.៣៧១នាក់ ពោលគឺមានការកើនឡើងប្រមាណ ១៦,៣៣% ផងដែរ។

អេជីអិប និងសេវាធនាគារចល័ត

បរិយាយ	២០១៩	២០២០	២០២១	២០២២	ប្រែប្រួលជាភូមិភាគ	ប្រែប្រួលជា (%)
ចំនួនប័ណ្ណ អេជីអិប	៥១.១៦២	៥៤.៩០៨	៦៩.៩១៣	១០១.៤១២	៣១.៤៩៩	៤៥,០៥%
អតិថិជនសេវាធនាគារចល័ត	៨.០២៤	១៦.២៥៣	៧៧.៩៥១	១៣៨.៦៨៤	៦០.៧៣៣	៧៧,៩១%

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តោតជាអាទិភាពលើសេវាធនាគារឌីជីថល និងដើម្បីឱ្យស្របតាមនិន្នាការទីផ្សារផងនោះ ធនាគារ ហត្ថា បានចាប់យកអតិថិជនប្រើប្រាស់សេវាធនាគារឌីជីថលរបស់ខ្លួនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។

ខ. លទ្ធផលហិរញ្ញវត្ថុសង្ខេប

របាយការណ៍ហិរញ្ញវត្ថុសង្ខេប (ដុល្លារអាមេរិក)	២០២០-CIFRS	២០២១-CIFRS	២០២២-CIFRS
ទ្រព្យសកម្ម			
ឥណទានផ្តល់ដល់អតិថិជន	១.២៨៨.៨២៤.១៦៨	១.៦៥៥.៧៣៩.៤៦២	១.៩០២.៥០៤.៦៩៥
សរុបទ្រព្យសកម្ម	១.៥៥៦.៣២២.៣៥០	២.០៣៦.៦៦១.៨១៧	២.៣៧២.៨៤៩.៩៤០
បំណុល			
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ	៨០៤.៤៨៤.០២៦	១.០៤០.៤៣២.២៧៧	១.១៩៣.៣៥៧.៣២៩
សរុបបំណុល	១.២៩៦.៩២៥.៩៣៩	១.៧០៤.៣០០.៣៩៨	១.៩៥២.០០១.១៩៤
មូលធន			
សរុបមូលធន	២៥៩.៣៩៦.៤១១	៣៣២.៣២១.៤១៩	៤២០.៨៤៨.៧៤៦
ចំណូល និងចំណាយ			
ចំណូលការប្រាក់	១៧៣.៥៥០.២៤១	២១៦.៧៧២.១០០	២៧៣.៣៣៩.៧៨៧
ចំណាយការប្រាក់	(៧២.៤០៧.៦១០)	(៨៨.៩០៥.៨៣៣)	(១១០.៩០៧.៨៤៤)
ចំណាយពន្ធលើប្រាក់ចំណេញ	(៥.៧៦៥.០៧៩)	(១២.១៨០.៣២២)	(១៨.៤៦៧.៩១៣)
ប្រាក់ចំណេញក្នុងគ្រា	២៥.៣៧៧.៥៥២	១៥.៦៨៦.១៤៥	៤៣.៩៦៤.០៣០

គ. ព្យាបាលសង្គមសង្គម

បរិយាយ	២០២០	២០២១	២០២២
ទំនួលខុសត្រូវអតិថិជន			
អតិថិជនកម្ចីស្រី	៦១%	៥៩%	៥៨%
អតិថិជនសន្សំស្រី	៥៨%	៥៧%	៥៦%
ដែនគ្របដណ្តប់ជនបទសម្រាប់អតិថិជនកម្ចី	៨៤%	៨៥%	៨៦%
អត្រាថែរក្សាអតិថិជន	៩៦%	៩៨%	៨៣%
ការត្រួតពិនិត្យប្រវត្តិឥណទានតាមរយៈ CBC	១០០%	១០០%	១០០%
ចំនួនឥណទាន SME	១.២១៦	១.២០៨	៩៩៤
ចំនួនអ្នកប្រើប្រាស់សេវាធានារ៉ាប់រង			
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមបូឌី-ម.ក	៩.៥៧៥	៧.១៣៨	៨.៨១៥
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ	៣១.៦៣៦	៣៨.៧៣៨	៣៦.១៥២
ក្រុមហ៊ុនធានារ៉ាប់រង ហ្វូតតេ		២៨	១៤
ទំនួលខុសត្រូវចំពោះបុគ្គលិក			
អត្រាបុគ្គលិកស្រី	24.80%	25.24%	26.54%
អត្រាថែរក្សាបុគ្គលិក	៨៥%	៨៥%	៨៥%
រយៈពេលបំពេញការងារជាមធ្យមរបស់បុគ្គលិក (ឆ្នាំ)	៣,៦៨	៤,១៥	៤,៥២
ចំនួនវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកម្នាក់	១១	១៣	២០
ទំនួលខុសត្រូវចំពោះរដ្ឋាភិបាល * (ដុល្លារអាមេរិក)			
ពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែម	១.៩៥៧.៦៧៦	២.២២០.៩៤៦	២.៨១២.២៤១
ពន្ធកាត់ទុក	៤.៦៦៧.៤៩០	៦.០០៨.៥៩៦	៦.៩៤៥.៥១៣
ពន្ធលើប្រាក់ចំណេញ	៨.៥៥៥.៩២៣	១៣.០៧៨.៧៦៥	១៦.៣៣៩.៨១៤

*យោងតាមតួលេខរាយការណ៍ពូជនអត្តនាយកដ្ឋានពន្ធដារ

ឃ. សូចនាករសេដ្ឋកិច្ចសំខាន់ៗនៅប្រទេសកម្ពុជា

លទ្ធផល និងកំណើនសេដ្ឋកិច្ច	២០២០	២០២១	២០២២e	២០២៣f	២០២៤f
បម្រែបម្រួលផលិតផលក្នុងស្រុកសរុប នៃតម្លៃកត្តាថេរ (% ប្រចាំឆ្នាំ)	-៣,១	៣,០	៥,១	៥,៦	៦,៧
វិស័យកសិកម្ម (%)	០,៦	១,១	០,៧	១,១	១,៣
ដំណាំ	០,៦	២,៦	១,១	១,៧	១,៨
កសិកម្មផ្សេងៗ	-០,៨	០,៣	០,៤	០,៦	-០,៨
វិស័យឧស្សាហកម្ម (%)	-១,៤	៨,៦	៨,៣	៥,៩	៨,៤
វាយនភណ្ឌ	១០,៨	១០,៨	៥,៥	៨,៨	១០,៨
សំណង់	១,១	០,៥	១,១	៣,៧	១,១
ឧស្សាហកម្មផ្សេងៗ	១៣,៩	១២,២	១១,៧	១១,៩	១៣,៩
វិស័យសេវាកម្ម (%)	-៦,៣	-១,៩	៤,៦	៧,៣	៧,៣
សណ្ឋាគារ និងភោជនីយដ្ឋាន	-៣៩,៥	៣០,០	៣២,៧	២០,៥	-៣៩,៥
លក់ដុំ និងលក់រាយ	១,៦	៤,៣	៦,៥	៦,៧	១,៦
អចលនទ្រព្យ	០,៥	០,២	១,២	៣,០	០,៥
ដឹកជញ្ជូន និងទូរគមនាគមន៍	២,៨	៦,១	៧,៦	៧,៧	២,៨
សេវាកម្មផ្សេងៗ	១,៥	២,៥	៦,១	៦,៤	១,៥
គណនីផ្សេងៗ					
សមតុល្យគណនីចរន្ត (% នៃផលិតផលក្នុងស្រុកសរុប)	-១២,០	-៤១,៩	-២៥,០	-១៣,៦	-១២,៦
ការវិនិយោគផ្ទាល់ពីបរទេសសុទ្ធ (% នៃផលិតផលក្នុងស្រុកសរុប)	១៣,០	១២,៤	១២,៤	១៣,៩	១៤,១
សមតុល្យសារពើពន្ធ (% នៃផលិតផលក្នុងស្រុកសរុប)	-៤,៩	-៧,៦	-៤,៦	-៤,៩	-៣,៥
ចំណូល (% នៃផលិតផលក្នុងស្រុកសរុប)	៣៤,៤	៣៤,៧	៣៦,៧	៣៥,៦	៣៥,៣
តុល្យភាពបឋម (% នៃផលិតផលក្នុងស្រុកសរុប)	-៤,៣	-៧,១	-៤,១	-៤,៣	-៤,៥

ប្រភព៖ ធនាគារជាតិនៃកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, មូលនិធិរូបិយវត្ថុអន្តរជាតិ (២០២២-២០២៣)
e៖ ប៉ាន់ប្រមាណ; f៖ ព្យាករណ៍

ង. ដៃគូអាជីវកម្ម

ជាមួយនឹងចក្ខុវិស័យអាជីវកម្មច្បាស់លាស់ ធនាគារ ហត្ថា យល់ដឹងយ៉ាងច្បាស់ថា ភាពរីកចម្រើនរបស់អតិថិជន និងដៃគូអាជីវកម្ម មិនអាចខ្វះបានចំពោះនិរន្តរភាព និងភាពលូតលាស់យូរអង្វែងរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ ហត្ថា មានដៃគូអាជីវកម្ម និងដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន និងស្ថាប័នសរុបជាង ២០០ដៃគូ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលតាមរយៈភាពជាដៃគូនេះ អតិថិជនទាំងអស់ទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន តាមរយៈជម្រើសដ៏សម្បូរបែប និងទូលំទូលាយនៃសេវាកម្មរបស់ធនាគារ។ ដៃគូអាជីវកម្មទាំងនោះស្ថិតនៅក្នុងវិស័យជាច្រើនដូចជា៖

 វិស័យហិរញ្ញវត្ថុ	 វិស័យអប់រំ
 វិស័យកសិកម្ម	 វិស័យយានយន្ត
 វិស័យអគ្គិសនី និងទឹកស្អាត	 សេវាសាធារណៈ

តាមរយៈភាពជាដៃគូអាជីវកម្មនេះ ធនាគារ ហត្ថា បានបង្កើតជម្រើសជាច្រើនសម្រាប់អតិថិជន ក៏ដូចជាដៃគូអាជីវកម្មរបស់ខ្លួន ក្នុងការទទួលបាននូវហិរញ្ញវត្ថុនិងសេវាធានារ៉ាប់រង ភាពងាយស្រួលនិងភាពជឿជាក់ក្នុងការទូទាត់និងទទួលបានការទូទាត់ ក៏ដូចជាឱកាសក្នុងការវិនិយោគ និងពង្រីកអាជីវកម្មបន្ថែម។

នៅឆ្នាំ២០២៣ ជាយុទ្ធសាស្ត្រ ធនាគារ ហត្ថា មានគោលបំណងពង្រីកទំនាក់ទំនងអាជីវកម្មរបស់ខ្លួន មិនត្រឹមតែក្នុងវិស័យដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តពង្រីកវិសាលភាពទៅកាន់វិស័យផ្សេងៗទៀត ទាំងវិស័យសាធារណៈ និងវិស័យឯកជនផងដែរ ដើម្បីឱ្យអតិថិជនរបស់ខ្លួនមានជម្រើសសេវាកម្មកាន់តែច្រើន ក្នុងយុគសម័យធនាគារដ៏ទំនើបនេះ។



ច. ការិយាល័យ និងបណ្តាញបែងចែក




09
ការិយាល័យកណ្តាល




១៧៧
សាខា




១៤៣
ម៉ាស៊ីនអេធីអ៊ឹម



០២
ហត្ថា ស្ថាពរថែងឃឹង





ឆ. ព័ត៌មានទូទៅរបស់ ធនាគារ ក្រុងស្រី

ភាគទុនិក

ធនាគារ ក្រុងស្រី គឺជាភាគទុនិក ១០០% របស់ ធនាគារ ហត្ថា។ ធនាគារ ក្រុងស្រី គឺជាធនាគារ ធំបំផុតលំដាប់ទី៥ នៅព្រះរាជាណាចក្រកម្ពុជា យោងលើផលបត្រឥណទាន និងផលបត្រប្រាក់បញ្ញើសន្សំ ហើយក៏ជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ ធំជាងគេបង្អស់នៅប្រទេសជប៉ុនក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោម សម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។

អំពី ធនាគារ ក្រុងស្រី

ធនាគារ ក្រុងស្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៧ឆ្នាំ មកហើយ។ ធនាគារ ក្រុងស្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅប្រទេសជប៉ុននិងជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។

ធនាគារ ក្រុងស្រី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាសហគ្រាសខ្នាតតូច និងមធ្យម និងជាសាធារណជន ធំៗតាមរយៈបណ្តាញការិយាល័យ ៦១៥ទីតាំង ក្នុងនោះមានការិយាល័យសាខាចំនួន ៥៧៥ទីតាំង និងការិយាល័យស្វ័យធនាគារចំនួន ៤០ទីតាំង នៅទូទាំងប្រទេស។

ព័ត៌មានបន្ថែមអំពី ធនាគារ ក្រុងស្រី សូមចូលទៅកាន់ www.krungsri.com





អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០។ ជាមួយបទពិសោធក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈកាលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដូចជា ការផ្ទេរប្រាក់ឆ្លងប្រទេសទៅកាន់ប្រទេសថៃតាមរយៈកម្មវិធី Hattha Mobile និងសាខាទូទាំងប្រទេស សេវាទូទាត់តាម QR Code នៅប្រទេសថៃតាមរយៈកម្មវិធី Hattha Mobile ការដាក់ឱ្យប្រើប្រាស់ Hattha Smart Banking និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ ធនាគារជាតិនៃកម្ពុជា ដើម្បីបើកដំណើរការការផ្ទេរប្រាក់ឆ្លងធនាគារ (ប្រព័ន្ធបាគង) បានគ្រប់ទីកន្លែងគ្រប់ពេលវេលា (២៤/៧) កាន់តែងាយស្រួល និងរហ័សជាងមុន ដោយមិនចាំបាច់ទៅសាខាធនាគារដោយផ្ទាល់ ព្រមទាំងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀតបន្ថែមលើសេវាដែលមានស្រាប់ ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។

ព័ត៌មានបន្ថែមអំពី ធនាគារ ហត្ថា សូមចូលទៅកាន់ www.hatthabank.com





គម្រោងអគារ ធនាគារ ហត្ថា ថ្មី

ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូល

ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូលរបស់ធនាគារ ហត្ថា ផ្តល់នូវទិសដៅយុទ្ធសាស្ត្រប្រកបដោយតម្លាភាព ការបញ្ជ្រាបដល់បុគ្គលិកយ៉ាងទូលំទូលាយ ដើម្បីធានាថាបុគ្គលិកធនាគារទាំងអស់បំពេញការងារ ឆ្ពោះទៅរកគោលដៅ និងគោលបំណងរួម។



បេសកកម្ម

យើងផ្តល់ជូនអតិថិជននូវជំនួយស្រាយហិរញ្ញវត្ថុ ដែលគួរឱ្យជឿទុកចិត្ត ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាឌីជីថល ដែលនាំមកនូវបទពិសោធផ្សេងៗដល់អតិថិជន។ យើងប្តេជ្ញាចូលរួមចំណែកដល់ការរីកចម្រើនរបស់អតិថិជន និងសង្គមប្រកបដោយចីរភាព។

ទស្សនវិស័យ

ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការកោតសរសើរខ្ពស់ និងជាជម្រើសដែលអតិថិជនពេញចិត្ត តាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ។

តម្លៃស្នូល



ស្មោះត្រង់៖
យើងប្តេជ្ញាធ្វើអ្វីដែលល្អ ប្រកបដោយភាពស្មោះត្រង់ ត្រឹមត្រូវ តម្លាភាព ទទួលខុសត្រូវ និងវិជ្ជាជីវៈ។



ឧត្តមភាព៖
យើងប្តេជ្ញាធ្វើការងារប្រកបដោយឧត្តមភាព ជាមួយកម្រិតបទដ្ឋានកាន់តែខ្ពស់ ហើយយើងចាប់យកការផ្លាស់ប្តូរ និងភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដើម្បីក្លាយជាអ្នកនាំមុខមួយក្នុងទីផ្សារ។



គាំពារ៖
យើងជួយ និងយកចិត្តទុកដាក់ចំពោះអតិថិជនតាមរយៈការធ្វើការរួមគ្នា ដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ។



ចាមវន្ត៖
យើងមានសុទិដ្ឋិនិយម និងសេចក្តីស្វាហាប់ដើម្បីដឹកនាំ និងធ្វើការរួមគ្នាក្នុងបរិយាកាសបើកទូលាយដើម្បីសម្រេចគោលដៅរបស់យើង។



សាមញ្ញ៖
យើងធ្វើអ្វីៗឱ្យមានលក្ខណៈសាមញ្ញ ងាយស្រួល និងសមស្របសម្រាប់អតិថិជនដោយផ្អែកលើតម្រូវការរបស់ពួកគាត់ជាអាទិភាព។



ប្រវត្តិ ធនាគារ ហត្ថា



១៩៩៤

គម្រោងសន្តិសុខស្បៀងមួយ
ដែលត្រូវបានបង្កើតឡើងដោយ
OCSD/OXFAM-Quebec



២០០១

បានចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម ជា
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
ដែលមានឈ្មោះថា “ហត្ថាកសិករ លីមីតធីត”



២០១០

ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់
អាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ
ពីសាធារណជន (MDI-License) ដល់
ហត្ថាកសិករ លីមីតធីត យោងលើ
និរន្តរភាពនៃប្រតិបត្តិការ និងហិរញ្ញវត្ថុ
របស់ធនាគារ

១៩៩៦



បានចុះបញ្ជីនៅ ក្រសួងមហាផ្ទៃនៃ
ព្រះរាជាណាចក្រកម្ពុជា ជាអង្គការក្រៅ
រដ្ឋាភិបាលដែលមានឈ្មោះថា “ហត្ថាកសិករ”
ដែលជាភាសាខ្មែរមានន័យថា ដែលប្រាប់ជួយ
កសិករ

២០០៧



ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណ
គ្មានកាលកំណត់សម្រាប់ប្រតិបត្តិការសេវា
មីក្រូហិរញ្ញវត្ថុដល់ ហត្ថាកសិករ លីមីតធីត

២០១២



បានដាក់ឱ្យប្រើប្រាស់ប្រកបដោយភាព
ជោគជ័យនូវប្រព័ន្ធស្នូលធនាគារថ្មីនៅគ្រប់
បណ្តាញការិយាល័យប្រតិបត្តិការទាំងអស់

បន្ថែមទៀត អំពីពួកយើងនៅ ឆ្នាំ ២០២២



២០១៦

ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ
ក្រុងស្រី ដែលជាធនាគារធំបំផុតលំដាប់
ទី៥ នៅព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក
នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi
UFJ Financial Group (MUFG)



២០២១

បានរៀបចំពិធីបញ្ចុះបឋមសិលា
សាងសង់អគារការិយាល័យកណ្តាលថ្មី
របស់ខ្លួន ដែលមានទីតាំងស្ថិតនៅ
រាជធានីភ្នំពេញ

២០២០

បានកម្លាយខ្លួនទៅជា ធនាគារ ហត្ថា ម.ក
ជាធនាគារពាណិជ្ជដែលបានអនុម័តជាផ្លូវការ
ដោយ ធនាគារជាតិនៃកម្ពុជា និង ក្រសួង
ពាណិជ្ជកម្ម



២០២២

ទទួលបានប័ណ្ណសរសើរ Honorable
Mention ពី Global SME Finance
Award 2022





សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

នាឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៥,១% ដែលបានជ្រោមជ្រែងដោយការកើនឡើងនៃទិន្នផលកសិកម្ម ដូចជា i) ស្ថិរភាពនយោបាយក្នុងប្រទេស ទោះបីប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីពាក់កណ្តាលឆ្នាំ២០២២ ii) គោលនយោបាយសុខភាព និងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដែលធានាបាននូវការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស iii) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យនាំចេញដែលមានសក្តានុពល ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដៃគូជាដើម iv) ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ធនាគារជាតិនៃកម្ពុជា និង v) កំណើននៃតម្រូវការផលិតផលនាំចេញពីក្រៅប្រទេស។ យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណាការកើនឡើងនៃចំនួនឥណទានមិនដំណើរការ បម្រែបម្រួលអាកាសធាតុ និងផលវិបាកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មរបស់ ធនាគារ ហត្ថា បានកើនដល់ ២,៣ ពាន់លានដុល្លារអាមេរិក ជាមួយនឹងកំណើន ១៦,៥១% ផលបត្រឥណទានបានកើនដល់ ១,៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងកំណើន ១៤,៥៤% ខណៈដែលផលបត្រប្រាក់បញ្ញើសន្សំបានកើនដល់ ១,១ ពាន់លានដុល្លារអាមេរិក ជាមួយនឹងកំណើន ១៤,០៦%។ សេវាឌីជីថលរបស់ ធនាគារ ហត្ថា ក៏ទទួលបានលទ្ធផលដ៏ល្អប្រសើរផងដែរ។ ជាអាទិ៍ ចំនួនអតិថិជនប្រើប្រាស់សេវាធនាគារចល័តបានកើនដល់ជាង ១៣៩ពាន់នាក់ ជាមួយនឹងកំណើន ៧៧,៩១% ចំនួនអតិថិជនប្រើប្រាស់កាតអេឌីអិមបានកើនដល់ជាង ១០១ ពាន់នាក់ ជាមួយនឹងកំណើន ៤៥,០៥% ខណៈដែលសេវា KHQR សម្រាប់អាជីវកម្មដែលបានដាក់ដំណើរការសាកល្បងកាលពីត្រីមាសទី៤ ឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២ ពោលគឺមានដៃគូពាណិជ្ជករជាង ៧០ពាន់កន្លែង ទូទាំងប្រទេស។ លើសពីនេះ ធនាគារ ហត្ថា បានកសាងសមិទ្ធផលដ៏អស្ចារ្យបំផុត ដោយសម្រេចបានប្រាក់ចំណេញសុទ្ធក្នុងអត្រា ៦០,៣១% ស្មើនឹង ៧៣,៨៧ លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ថ្លៃថ្លានេះ បានមកពីការគាំទ្រ និងទុកចិត្តពីសំណាក់អតិថិជនរបស់យើងដែលបានបើកជាង ៥ សែនគណនីជាមួយ ធនាគារ ហត្ថា កន្លងមក។

ជាងនេះទៅទៀត ក្រៅពីសមិទ្ធផលអាជីវកម្មខាងលើ ធនាគារ ហត្ថា សម្រេចបានលទ្ធផលការងារជាច្រើនទៀត ស្របតាមទិសដៅយុទ្ធសាស្ត្រនីមួយៗរបស់យើង រួមមាន៖

- ធនាគារ ហត្ថា រក្សាបានចំណាត់ថ្នាក់កម្រិត BBB+ សម្រាប់រយៈពេល ៥ឆ្នាំជាប់គ្នាពីក្រុមហ៊ុន TRIS Rating និងសម្រេចបាននូវចំណាត់ថ្នាក់កម្រិត A-/Stable ផ្នែកប្រមូលព័ត៌មានឥណទាន។
- ធនាគារ ហត្ថា បានធ្វើទំនើបកម្មកម្មវិធីធនាគារចល័ត Hattha Mobile ដោយនាំមកនូវការចង្អុលបង្ហាញ និងបទពិសោធនៃការប្រើប្រាស់ (UX/UI) អំណោយផលសម្រាប់អ្នកប្រើប្រាស់ ពោលគឺមានដំណើរការរហ័ស មានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការប្រើ។
- ធនាគារ ហត្ថា បានដាក់ឱ្យប្រើប្រាស់យ៉ាងជោគជ័យនូវសេវាកម្ម KHQR សម្រាប់អាជីវកម្ម ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការផ្ទេរប្រាក់ឆ្លងធនាគារ ដើម្បីឆ្លើយតបនឹងតម្រូវការផ្នែកឌីជីថលដែលកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
- ធនាគារ ហត្ថា បានដាក់ដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីផ្តល់ជូននូវស្វ័យសេវាធនាគារ ប្រកបដោយភាពឆ្លាតវៃ ងាយស្រួលប្រើប្រាស់បាន ២៤ ម៉ោង ជាពិសេសបំពាក់ដោយបច្ចេកវិទ្យាដ៏ទាន់សម័យ ដូចជា ម៉ាស៊ីនអេឌីអិម ម៉ាស៊ីនឈ្លាសវៃ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
- ធនាគារ ហត្ថា បាននិងកំពុងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាថ្មីៗបន្ថែម ដូចជា ធនាគារតាមអ៊ីនធឺណិត ផលិតផលវិសា ម៉ាស៊ីនឆ្លុះកាត និងប្រព័ន្ធប្រកបដោយប្រាក់ជាដើម។
- ធនាគារ ហត្ថា បានបោះផ្សាយប័ណ្ណបំណុលជាប្រភេទថ្មីៗ រយៈពេល ៣ឆ្នាំ ដោយជោគជ័យ ដែលធ្វើឱ្យ ធនាគារ ហត្ថា ក្លាយជាធនាគារដំបូងប្រទេសកម្ពុជាដែលបានបោះផ្សាយលក់ប័ណ្ណបំណុលជាថ្មីៗនៅក្នុងប្រទេសថៃ។

- ធនាគារ ហត្ថា រក្សាភិក្ខុនាមជាធនាគារពាណិជ្ជដែលមានបណ្តាញធំបំផុតលំដាប់ទី២ ផ្នែកទៅលើសាខាប្រតិបត្តិការ និងជាធនាគារមួយក្នុងចំណោមធនាគារដែលបានផ្តល់ជូនឥណទានទៅកាន់អតិថិជនធំជាងគេបំផុតទាំង ៥។
- ដើម្បីបង្កើនចំនួនអតិថិជនបន្ថែមទៀត ធនាគារ ហត្ថា បានធ្វើសហប្រតិបត្តិការជាមួយដៃគូអាជីវកម្មក្នុងវិស័យផ្សេងៗគ្នាជាច្រើន ដូចជា សេវាធានារ៉ាប់រង ក្រុមហ៊ុនផ្តល់សេវាទូទាត់ ក្រុមហ៊ុនដឹកជញ្ជូន និងវិស័យឯកជនដទៃទៀត។

នាឆ្នាំ២០២៣ ខាងមុខនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ ៥,៦% ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ ការលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសេវាកម្ម កំណើនដ៏រឹងមាំនៃវិស័យកសិកម្ម និងអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន។

ប៉ុន្តែ គួរឱ្យកត់សំគាល់ថា នៅដំណាច់ឆ្នាំ២០២២ ឥណទានមិនដំណើរការបានកើនឡើងក្នុងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងមូល។ ក្នុងឆ្នាំនោះ អតិថិជនរបស់យើងមួយចំនួនធំដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទឹកជំនន់ បានដាក់បញ្ចូលទៅក្នុងកម្មវិធីរៀបចំឥណទានឡើងវិញ។ ជាលទ្ធផល នៅក្នុងឆ្នាំ២០២៣ យើងអាចព្យាករណ៍ពីផលប៉ះពាល់មកលើគុណភាពផលបត្រ ពីព្រោះអតិថិជនជាច្រើននៅតែបន្តជួបនឹងបញ្ហាប្រឈមទាក់ទងនឹងសមត្ថភាពក្នុងការសងត្រលប់ រួមជាមួយនឹងផលប៉ះពាល់ដែលនៅបន្តចេញពីអតិផរណាកម្រិតខ្ពស់ និងការថយចុះនៃសេដ្ឋកិច្ចពិភពលោក។ ជាលទ្ធផល ការកើនឡើងការរៀបចំឥណទានឡើងវិញ និងឥណទានមិនដំណើរការ រំពឹងថានឹងមានការកើនឡើង។ យើងជឿជាក់ថា វានឹងត្រូវការពេលវេលាប្រហែល១៨ខែ ដើម្បីឈានទៅរកស្ថិរភាពឡើងវិញ។

ដោយពិនិត្យមើលលើស្ថានភាពទាំងនេះ ធនាគារ ហត្ថា នឹងចាត់វិធានការណ៍ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ដើម្បីដឹកនាំធនាគារ នៅក្នុងឆ្នាំ២០២៣ ដូចខាងក្រោម៖

- ផ្តោតលើប្រភេទអតិថិជនដែលមានហានិភ័យទាប
- បន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីធនាគារ តាមរយៈការពង្រីកភាពជាដៃគូយុទ្ធសាស្ត្រទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន
- ពង្រីកវិសាលភាពនៃផលិតផល និងសេវាកម្មធនាគារពាណិជ្ជ និងអាជីវកម្មឌីជីថលដែលនឹងអនុញ្ញាតឱ្យ ធនាគារ ហត្ថា ចាប់យកសក្តានុពលទីផ្សារពេញលេញ និងទាញយកប្រយោជន៍ពីបណ្តាញចែកចាយដ៏រឹងមាំរបស់យើង
- បន្តបង្កើនមូលដ្ឋានអតិថិជន តាមរយៈការអនុវត្តកម្មវិធីណែនាំអតិថិជន។

ដោយសារទិសដៅយុទ្ធសាស្ត្រខាងលើ ស្ថានភាពនៃវិស័យសេដ្ឋកិច្ច ព្រមទាំងការប្តេជ្ញាចិត្ត និងការសហការយ៉ាងរឹងមាំពីភាគីពាក់ព័ន្ធទាំងអស់ រួមមាន ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារ ហត្ថា ភាគទុនិក ក្រុមប្រឹក្សាភិបាល ម្ចាស់បំណុល វិនិយោគិន ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអតិថិជនរបស់យើង ខ្ញុំមានសុទិដ្ឋិនិយមប្រកបដោយប្រុងប្រយ័ត្ន និងមានជំនឿថា ធនាគារ ហត្ថា នឹងអាចបន្តសម្រេចបានលទ្ធផលការងាររីកចម្រើនទៅមុខនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ចំពោះ ធនាគារ ហត្ថា។

ថ្ងៃសុក្រ ០១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣



លោក Dan HARSONO
ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់ប្រធានអគ្គនាយក

ឆ្នាំ២០២២ កន្លងទៅនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមមាន ការដកថ្លៃកម្រៃនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) ការកើនឡើងខ្ពស់នៃអត្រាអតិផរណា រហូតដល់ ៥,៣% ការកើនឡើងចំនួនឥណទានមិនដំណើរការ ផលប៉ះពាល់នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនូវការគំរាមនិយម គោលនយោបាយវិវត្តន៍ប្រាក់ និង បម្រែបម្រួលអាកាសធាតុ (ទឹកជំនន់)។

ទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាទាំងអស់នេះក្តី ក៏ ធនាគារ ហត្ថា នៅតែអាចសម្រេចបានលទ្ធផលអាជីវកម្មដ៏ធំធេង និងជាទីសោមនស្ស ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការអាជីវកម្ម។ លទ្ធផលដ៏ថ្លៃថ្លានេះ បានមកពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់មហាគ្រួសារ ធនាគារ ហត្ថា ទាំងអស់ បូករួមទាំងការគាំទ្រយ៉ាងពេញទំហឹងពីភាគី ពាក់ព័ន្ធ។ នៅទីនេះ យើងមានមោទនភាពក្នុងការបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួន ដែលយើងសម្រេចបាន ដូចខាងក្រោម៖

- យើងជាធនាគារធំបំផុតលំដាប់ទី២ ផ្អែកលើបណ្តាញចែកចាយ ជាមួយនឹងការិយាល័យ សាខាចំនួន ១៧៧កន្លែងទូទាំងប្រទេស ម៉ាស៊ីនអេធីអិមជាង ១៥០គ្រឿង អម ដោយការដាក់ដំណើរការនូវ Hattha Smart Banking ដែលអនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុ និងសេវាកម្មផ្សេងទៀត គ្រប់ពេលវេលា ជាមួយនឹង ប្រតិបត្តិការរហ័សទាន់ចិត្ត ងាយស្រួល និងសុវត្ថិភាព។
- ទ្រព្យសកម្មសរុបរបស់ ធនាគារ ហត្ថា បានកើនឡើងពី ២.០៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ រហូតដល់ ២.៣៧២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ស្មើនឹង កំណើន ១៦,៥១%។
- ប្រាក់ចំណេញសុទ្ធមានការកើនឡើងខ្ពស់ពី ៤៤,៥៥ លានដុល្លារអាមេរិក ក្នុង ឆ្នាំ២០២១ រហូតដល់ ៧៣,៨៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ស្មើនឹង កំណើន ៦០,៣១%។
- ផលបត្រប្រាក់កម្ចីមានកំណើនគួរឱ្យកត់សម្គាល់ពី ១.៦៩០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ រហូតដល់ ១.៩៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ស្មើនឹង កំណើន ១៤,៥៤%។
- ឥណទានមិនដំណើរការ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ផល បត្រឥណទានស្ថិតក្នុងហានិភ័យលើសពី៣០ថ្ងៃ ស្ថិតក្នុងកម្រិតទាបត្រឹម ១,៦៩% ក្នុងឆ្នាំ២០២២ ដែលបានកើនឡើងពី ០,៥២% ក្នុងឆ្នាំ២០២១។
- ផលបត្រប្រាក់បញ្ញើសន្សំ ក៏មានការកើនឡើងខ្ពស់ផងដែរពី ១.០២៨ លានដុល្លារ អាមេរិកក្នុងឆ្នាំ២០២១ រហូតដល់ ១,១៧២ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ស្មើនឹងកំណើន ១៤,០៦%។
- ចំនួនអ្នកប្រើប្រាស់កម្មវិធី Hattha Mobile បានកើនពី ៧៧.៩៥១នាក់ក្នុងឆ្នាំ២០២១ រហូតដល់ ១៣៨.៦៨៤នាក់ក្នុងឆ្នាំ២០២២ ស្មើនឹងកំណើន ៧៧,៩១%។ ទន្ទឹម នឹងនេះ ចំនួនអ្នកប្រើប្រាស់ប័ណ្ណអេធីអិមក៏កើនឡើងស្ទើរទ្វេដង (៤៥,០៥%) ធៀប នឹងឆ្នាំមុន ពោលគឺកើនឡើងពី ៦៩.៩១៣នាក់ក្នុងឆ្នាំ២០២១ រហូតដល់ ១០១.៤១២នាក់ក្នុងឆ្នាំ២០២២។
- សេវាកម្ម KQR អាជីវកម្មរបស់ ធនាគារ ហត្ថា បានលូតលាស់យ៉ាងខ្លាំងក្លា ដោយ មានដៃគូពាណិជ្ជករជាង ៧០.០០០ កន្លែងទូទាំងប្រទេស។
- ធនាគារ ហត្ថា បានពង្រីកសក្តានុពលរបស់ខ្លួនក្នុងការចាប់យកទីផ្សារថ្មីៗ ទាំង ផ្នែកធនាគារលក់រាយ និងសាជីវកម្ម តាមរយៈការបង្កើតផលិតផល និងសេវាកម្ម ថ្មីបន្ថែម។
- កម្មវិធីធនាគារចល័តជំនាន់ថ្មីរបស់យើងត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បី បំពេញរាល់តម្រូវការរបស់អតិថិជន។ ផ្ទាំងបង្ហាញ (UI) របស់យើងត្រូវបានរចនា ឡើងដោយបង្កប់នូវអារម្មណ៍ និងរូបរាងទំនើបទាន់សម័យ ខណៈដែលបទពិសោធន៍ នៃការប្រើប្រាស់ (UX) វិញ ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ជាមួយ នឹងសុវត្ថិភាពខ្ពស់ ប្រតិបត្តិការរហ័សទាន់ចិត្ត និងមានភាពងាយស្រួលក្នុងការប្រើ។

ក្រឡេកមកមើលឆ្នាំ២០២៣ វិញ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងរក្សាកំណើន យ៉ាងរឹងមាំដែល ធៀបនឹងឆ្នាំមុន។ ផ្អែកលើស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ៥,១% ក្នុងឆ្នាំ២០២២ ដល់ ៥,៦% ក្នុងឆ្នាំ២០២៣។


លទ្ធផលដ៏វិជ្ជមាននេះគឺដោយសារ i) ការបើកព្រំដែនទាំងស្រុងឡើងវិញ ដើម្បីស្វាគមន៍ ភ្ញៀវទេសចរពីជុំវិញពិភពលោក ក៏ដូចជាភ្ញៀវទេសចរក្នុងប្រទេស ស្របពេលដែល ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការប្រកួតកីឡា Sea Games និង Para Games ក្នុង ឆ្នាំ២០២៣ ii) កំណើននៃការនាំចេញទំនិញកសិកម្ម ដែលជ្រោមជ្រែងដោយការពង្រីក ទីផ្សារចម្រុះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ និងស្ថិតក្នុងដំណាក់កាលចុងក្រោយជាមួយប្រទេសសក្តានុពលជាច្រើនទៀត iii) ការ ថមថយនៃសម្ពាធពីអត្រាអតិផរណា ដែលនឹងត្រលប់ទៅកម្រិតស្រៀងគ្នាដូចដំណាក់ កាលមុនវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩។ យ៉ាងណាមិញ សេដ្ឋកិច្ចកម្ពុជានឹងជួបប្រទះ បញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា តម្រូវការទាបនៃផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរពីទីផ្សារពិភពលោក ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទន្ទឹមនឹងការថមថយនៃកំណើនវិស័យអចលនទ្រព្យ បណ្តាលមកពីការទុកចោលការដ្ឋាន សំណង់នៅខេត្តព្រះសីហនុ ក៏ដូចជាការធ្លាក់ចុះនៃតម្រូវការលំនៅឋាន គួបផ្សំនឹងកំណើន នៃការបិទ និងផ្អាករោងចក្រ។

ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដ៏ល្អប្រសើរនេះ ធនាគារ ហត្ថា នៅតែបន្តអនុវត្ត និងពង្រឹង យុទ្ធសាស្ត្រមានស្រាប់របស់យើង ខណៈដែលដាក់ចេញបន្ថែមនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

- ពង្រីកអាជីវកម្ម តាមរយៈប្រភេទអតិថិជនលក់រាយ សម្រាប់ការផ្តល់ប្រាក់កម្ចី និង ទទួលយកបញ្ញើសន្សំដែលមានទិន្នផលខ្ពស់
- ទំនើបកម្មអាជីវកម្មលើផ្នែកឌីជីថល តាមរយៈការពង្រីកភាពជាដៃគូ និងប្រព័ន្ធ អេកូឡូស៊ី ក៏ដូចជាការលើកកម្ពស់សេវាឌីជីថល
- ពង្រឹងផលិតផល/សេវាកម្មធនាគារពាណិជ្ជស្នូល និងផ្សព្វផ្សាយម៉ាកយីហោ ធនាគារ ហត្ថា ឱ្យកាន់តែទូលំទូលាយ និង
- បង្កើនផលិតភាពប្រតិបត្តិការ តាមរយៈការបង្កើនផលិតភាពការងារបុគ្គលិក និង ការិយាល័យ ក៏ដូចជាការពង្រឹងការយល់ដឹងរបស់បុគ្គលិកអំពីការក្លែងបន្លំ។

ជាមួយនឹងទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ និងស្ថានភាពអាជីវកម្មដ៏អំណោយផលនេះ ធនាគារ ហត្ថា មានសុទិដ្ឋិនិយមថា យើងនឹងទទួលបាននូវភាពជោគជ័យផ្នែកអាជីវកម្ម យ៉ាងធំធេងនៅឆ្នាំបន្ទាប់។ យើងមិនត្រឹមតែពាំនាំមកនូវគំរូអាជីវកម្មដែលផ្តោតលើបច្ចេកវិទ្យា ទំនើបសម្រាប់គាំទ្រដល់កំណើនអាជីវកម្មរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ ជូនអតិថិជននូវបាវដ្ឋាននានាសម្រាប់អាជីវកម្មផ្នែកលើបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូនបទ ពិសោធអតិថិជនដ៏ល្អប្រសើរ និងមានសុវត្ថិភាពខ្ពស់។ ជាងនេះទៅទៀត ដោយសារ ការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ និងការគាំទ្រយ៉ាងពេញទំហឹងពី ភាគីពាក់ព័ន្ធ ដូចជា ភាគទុនិក ក្រុមប្រឹក្សាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិនិយោគិន និងអតិថិជនរបស់យើង នៅឆ្នាំ២០២៣ ខាងមុខនេះ ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំ ថា យើងនឹងអាចសម្រេចបានលទ្ធផលការងារយ៉ាងថ្លៃថ្លាជាក់ជាមិនខាន។ ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងយ៉ាងមុតមាំ និងការគាំទ្រយ៉ាង កក់ក្តៅបំផុតចំពោះ ធនាគារ ហត្ថា តាំងពីគ្រាដំបូងរហូតដល់បច្ចុប្បន្ន និងទៅអនាគត។

ថ្ងៃសុក្រ ០១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣



លោកឧកញ៉ា ហួត រៀងកុង
ប្រធានអគ្គនាយក

ជ. ទិដ្ឋភាពសកម្មភាពអាជីវកម្ម ក្រុមប្រឹក្សាភិបាល

លោក Dan HARSONO

ប្រធានក្រុមប្រឹក្សាភិបាល

- ទីប្រឹក្សាជាន់ខ្ពស់នៃ ធនាគារ ក្រុងស្រី
- ទីប្រឹក្សា ធនាគារ MUFG



**លោក Chandrashekar SUBRAMANIAN
KRISHOOLNDMANGALAM**

អភិបាល

- ប្រធានគណៈកម្មាធិការគណនេយ្យ
- អគ្គនាយកគ្រប់គ្រងហានិភ័យរបស់ធនាគារ ក្រុងស្រី
- សមាជិកនៃគណៈកម្មការគ្រប់គ្រងហានិភ័យ គណៈកម្មការប្រតិបត្តិ និងគណៈកម្មការ ទ្រព្យសកម្ម និងអកម្ម នៃធនាគារ ក្រុងស្រី



កញ្ញា Duangdao WONGPANITKRIT

អភិបាល

- អគ្គនាយិកា ហិរញ្ញវត្ថុ នៃធនាគារ ក្រុងស្រី



លោក Pairote CHEUNKRUT

អភិបាល

- ប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន
- អគ្គនាយករៀបចំយុទ្ធសាស្ត្រនៃ ធនាគារ ក្រុងស្រី
- MUFG Executive Officer



លោក ខុកញ៉ា ហូត អៀងតុង
អភិបាល

- ប្រធានអគ្គនាយក ធនាគារ ហត្ថា
- សហស្ថាបនិករបស់ ធនាគារ ហត្ថា



លោក Wanchairabin JITWATTANATAM
អភិបាល

- អគ្គនាយករង អគ្គនាយកដ្ឋាន ទទួលបន្ទុក អាជីវកម្មប្រចាំតំបន់ ធនាគារ ក្រុងស្រី



លោក ឡូញ ហៃ
អភិបាលឯករាជ្យ

- ប្រធានគណៈកម្មាធិការតែងតាំង និង ផ្តល់តម្លៃការ



លោកបណ្ឌិត ឌី ជាវុឌ្ឍ
អភិបាលឯករាជ្យ

- ប្រធានគណៈកម្មាធិការសវនកម្ម
- សាកលវិទ្យាធិការរងជាន់ខ្ពស់នៃសាកល វិទ្យាល័យហៀលប្រាយ



លោក ប៉ាក់ សេរីវឌ្ឍនា
អភិបាលឯករាជ្យ

- ប្រធានគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យ
- អ្នកឯកទេសលើវិស័យហិរញ្ញវត្ថុ និងជាអ្នក ផ្តល់ប្រឹក្សាលើការវិនិយោគ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

១. គណៈកម្មាធិការសវនកម្ម

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប
១	លោក ឌី ដាវុឌ្យ	ប្រធាន	២៨ មិថុនា ១៧	១២	១២
២	កញ្ញា Duangdao WONGPANITKRIT	សមាជិក	១២ កញ្ញា ១៦	១១	១២
៣	លោក ឡុយ ហៃ	សមាជិក	២៨ មិថុនា ១៧	១២	១២

លទ្ធផលការងាររបស់គណៈកម្មាធិការសវនកម្មក្នុងឆ្នាំ២០២២

- បានអនុម័តលើយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងផែនការសវនកម្មឆ្នាំ២០២២
- បានពិនិត្យរបាយការណ៍សវនកម្មសាខា និងរបាយការណ៍សវនកម្មការិយាល័យកណ្តាលជារៀងរាល់ខែ
- បានអនុម័តលើរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងប្រចាំឆ្នាំ២០២១ សម្រាប់ ធនាគារជាតិនៃកម្ពុជា
- បានអនុម័តលើវិសោធនកម្មក្រមប្រតិបត្តិគណៈកម្មាធិការសវនកម្ម
- បានអនុម័តលើក្រមប្រតិបត្តិសវនកម្មផ្ទៃក្នុង
- បានអនុម័តលើគោលការណ៍ណែនាំស្តីពីការយល់ដឹងលើហានិភ័យ និងការវាយតម្លៃលើការឆ្លើយតប (Risk Awareness and Response Assessment)
- បានអនុម័តវិសោធនកម្មលើយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងផែនការសវនកម្មឆ្នាំ២០២២
- បានអនុម័តរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការបញ្ចប់ឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលបានធ្វើសវនកម្មដោយ KPMG Cambodia Ltd.
- បានពិនិត្យរបាយការណ៍ត្រួតពិនិត្យឥណទានប្រចាំត្រីមាសសម្រាប់ឆ្នាំ២០២២
- បានពិនិត្យលើរបាយការណ៍ធានាគុណភាពសវនកម្មផ្ទៃក្នុងប្រចាំត្រីមាសសម្រាប់ឆ្នាំ២០២២
- បានអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២១
- តាមដានរបាយការណ៍ស្តីពីវឌ្ឍនភាពលើការអនុវត្តប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុង (AMS) របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

២. គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប
១	លោក ឡុយ ហៃ	ប្រធាន	២៨ មិថុនា ១៧	៩	៩
២	លោក Dan HARSONO	សមាជិក	១២ កញ្ញា ១៦	៩	៩
៣	លោកឧកញ៉ា ហួត អៀងតុង	សមាជិក	១២ កញ្ញា ១៦	៩	៩

លទ្ធផលការងាររបស់គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការក្នុងឆ្នាំ២០២២

- បានពិនិត្យ និងទទួលស្គាល់លើផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការស្នងតំណែងរបស់គណៈគ្រប់គ្រង
- បានពិនិត្យ និងទទួលស្គាល់លើយុទ្ធសាស្ត្រធនធានមនុស្សឆ្នាំ២០២២ - ២០២៣
- អនុម័តលើវិសោធនកម្មរចនាសម្ព័ន្ធក្រុមហ៊ុនឆ្នាំ២០២២
- បានអនុម័តលើការតែងតាំងអគ្គនាយកលក់ និងចែកចាយ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយសំណងទូទាត់ និងអត្ថប្រយោជន៍បុគ្គលិក
- បានអនុម័តលើការតែងតាំង មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងអតិថិជន

- បានអនុម័តលើការសុំលាឈប់ពីសមាជិកក្រុមប្រឹក្សាភិបាលរបស់លោក Dan HARSONO និងបានអនុម័តលើការតែងតាំងលោក Phonganant THANATTRAI ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលជំនួស លោក Dan HARSONO ដែលចូលនិវត្តន៍
- បានអនុម័តតែងតាំងអគ្គនាយកឌីជីថល
- បានអនុម័តតែងតាំងអគ្គនាយកព័ត៌មានវិទ្យា

៣. គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យ

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប
១	លោក ប៉ាក សេរីវឌ្ឍនា	ប្រធាន	២៦ មេសា ១៩	១២	១២
២	កញ្ញា Duangdao WONGPANITKRIT	សមាជិក	១២ កញ្ញា ១៦	១១	១២
៣	លោក Chandrashekar SUBRAMANIAN KRISHOOLNDMANGALAM	សមាជិក	១២ កញ្ញា ១៦	១២	១២
៤	លោក Pairote CHEUNKRUT	សមាជិក	១៨ មីនា ២១	១១	១២

លទ្ធផលការងាររបស់គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យក្នុងឆ្នាំ២០២២

- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយត្រួតពិនិត្យផ្ទៃក្នុងលើរបាយការណ៍ហិរញ្ញវត្ថុ
- បានពិនិត្យ និងទទួលស្គាល់លើលទ្ធផលវាយតម្លៃផ្ទាល់ខ្លួនពាក់កណ្តាលឆ្នាំលើហានិភ័យទីផ្សារ និងសាច់ប្រាក់ងាយស្រួល
- បានពិនិត្យ និងទទួលស្គាល់លើលទ្ធផលវាយតម្លៃផ្ទាល់ខ្លួនប្រចាំឆ្នាំលើហានិភ័យឥណទាន
- បានពិនិត្យ និងអនុម័ត Behavuior Assumption on Liquidity Gap នាដំណាច់ឆ្នាំ២០២១
- បានពិនិត្យ និងឯកភាពលើ Stress Testing for Liquidity Gap នាដំណាច់ឆ្នាំ២០២១
- បានពិនិត្យ និងអនុម័តលើកម្រិតហានិភ័យឥណទានតាមវិស័យ និងតាមផលិតផលប្រចាំឆ្នាំ២០២២
- បានពិនិត្យ និងទទួលស្គាល់លទ្ធផលវាយតម្លៃផ្ទាល់ខ្លួនលើការត្រួតពិនិត្យហានិភ័យប្រចាំឆ្នាំ២០២១
- បានពិនិត្យ និងទទួលស្គាល់លើផែនការ និងក្របខណ្ឌប្រតិបត្តិតាម
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយឥណទាន
- បានពិនិត្យ និងទទួលស្គាល់លទ្ធផលវាយតម្លៃហានិភ័យពីការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ
- ពិនិត្យ និងទទួលស្គាល់លើវិសោធនកម្មគោលនយោបាយគណនីរបស់ក្រុមហ៊ុនមេ
- ពិនិត្យ និងអនុម័តលើផែនការអាជីវកម្ម ៣ឆ្នាំ សម្រាប់ធ្វើជូន ធនាគារជាតិនៃកម្ពុជា
- បានពិនិត្យ និងទទួលស្គាល់លើលទ្ធផលវាយតម្លៃហានិភ័យប្រតិបត្តិតាមឆ្នាំ២០២១ និងផែនការប្រតិបត្តិតាមឆ្នាំ២០២២
- បានពិនិត្យ និងអនុម័តលើ Behavior Assumption on Liquidity Gap គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២
- បានពិនិត្យ និងអនុម័តលើ Stress Testing for Liquidity Gap គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយគ្រប់គ្រងហានិភ័យប្រតិបត្តិការ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយ និងនីតិវិធីប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ
- បានពិនិត្យ និងអនុម័តលើគោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន
- បានពិនិត្យ និងអនុម័តលើគោលនយោបាយអនុលោមភាពតាមច្បាប់ប្រកួតប្រជែង
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយគណនី
- បានពិនិត្យ និងអនុម័តលើគោលនយោបាយគ្រប់គ្រង និងដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជន

- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងសាច់ប្រាក់ងាយស្រួល
- បានពិនិត្យ និងអនុម័តលើ Behavior Assumption on Liquidity Gap គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២
- បានពិនិត្យ និងអនុម័តលើ Stress Testing for Liquidity Gap គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២
- បានពិនិត្យ និងទទួលស្គាល់លទ្ធផលវាយតម្លៃផ្ទាល់ខ្លួនពាក់កណ្តាលឆ្នាំលើហានិភ័យទីផ្សារ និងសាច់ប្រាក់ងាយស្រួល
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយ Model Risk Governance
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយឥណទាន
- បានពិនិត្យ និងអនុម័តលើគោលនយោបាយចំណាត់ថ្នាក់ឥណទាន និងសំវិធានធន
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយរៀបចំឥណទានឡើងវិញ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មនីតិវិធីរៀបចំឥណទានឡើងវិញ
- បានពិនិត្យ និងអនុម័តលើនីតិវិធីវាយតម្លៃទ្រព្យធានាបំណុល
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មនីតិវិធីស្តីពីផែនការនិរន្តរភាពសាច់ប្រាក់ងាយស្រួល
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មនីតិវិធីស្តង់ដារតម្លៃអចលនទ្រព្យ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយប្រតិបត្តិការ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយប្រតិបត្តិការ FATCA
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មនីតិវិធីប្រតិបត្តិការ FATCA
- បានពិនិត្យ និងអនុម័តលើ Behavior Assumption on Liquidity Gap គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២
- បានពិនិត្យ និងអនុម័តលើ Stress Testing for Liquidity Gap គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មនីតិវិធីវាយតម្លៃផ្ទាល់ខ្លួនលើការត្រួតពិនិត្យ និងហានិភ័យ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយ Impairment
- បានពិនិត្យ និងអនុម័តលើគោលនយោបាយហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មនីតិវិធីវាយការណ៍ឧប្បត្តិហេតុហានិភ័យប្រតិបត្តិការ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយគ្រប់គ្រងហានិភ័យនៃការកេងបន្លំ
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មនីតិវិធីគ្រប់គ្រងហានិភ័យនៃការកេងបន្លំ

៤. គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប
១	លោក Pairote CHEUNKRUT	ប្រធាន	១៨ មីនា ២១	១១	១២
២	លោក Wanchairabin JITWATTANATAM	សមាជិក	២៦ មេសា ១៩	១២	១២
៣	លោក ឌី ដាវុឌ្យ	សមាជិក	១២ កញ្ញា ១៦	១២	១២

លទ្ធផលការងាររបស់គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានក្នុងឆ្នាំ២០២២

- បានពិនិត្យ និងទទួលស្គាល់ របាយការណ៍សុវត្ថិភាពលើបច្ចេកវិទ្យាព័ត៌មានវិទ្យាប្រចាំខែ
- បានពិនិត្យជាប្រចាំខែលើលទ្ធផលប្រតិបត្តិការសេវាធនាគារតាមប្រព័ន្ធឌីជីថល
- បានពិនិត្យ និងទទួលស្គាល់លើ IT Security Roadmap
- បានពិនិត្យ និងអនុម័តលើគម្រោង Visa
- បានពិនិត្យ និងទទួលស្គាល់លើលទ្ធផលគេហស្ថាន Disaster Recovery Plan
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយ IT Outsourcing
- បានពិនិត្យ និងអនុម័តលើវិសោធនកម្មគោលនយោបាយ Data Governance
- បានពិនិត្យ និងទទួលស្គាល់យុទ្ធសាស្ត្រឌីជីថលឆ្នាំ២០២៣

៥. គណៈកម្មាធិការឥណទាន

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការ ចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប
១	លោក Chandrashekar SUBRAMANIAN KRISHOOLNDMANGALAM	ប្រធាន	១៣ កញ្ញា ១៩	២	២
២	លោក ឡូឡូ ហៃ	សមាជិក	១៣ កញ្ញា ១៩	២	២
៣	លោកឧកញ៉ា ហួត អៀងតុង	សមាជិក	១៣ កញ្ញា ១៩	២	២
៤	លោក Wanchairabin JITWATTANATAM	សមាជិក	២៦ មេសា ១៩	២	២

លទ្ធផលការងាររបស់គណៈកម្មាធិការឥណទានក្នុងឆ្នាំ២០២២

- បានពិនិត្យឡើងវិញនូវសិទ្ធិអំណាចអនុម័តឥណទាន និងលទ្ធផលនៃអនុម័តឥណទាន ដោយគណៈកម្មាធិការឥណទាននៃគណៈគ្រប់គ្រង និងគណៈកម្មាធិការឥណទាននៃក្រុមប្រឹក្សាភិបាល។

ការប្រែប្រួលសមាជិកនៅក្នុងគណៈកម្មាធិការ

ល.រ	គណៈកម្មាធិការ	ឈ្មោះ	មូលហេតុ
១	សវនកម្ម	មិនមាន	មិនមាន
២	តែងតាំង និងផ្តល់តម្លៃការ	មិនមាន	មិនមាន
៣	ទ្រព្យសកម្ម អកម្ម និងហានិភ័យ	មិនមាន	មិនមាន
៤	ព័ត៌មានវិទ្យា	មិនមាន	មិនមាន
៥	ឥណទាន	មិនមាន	មិនមាន

គណៈកម្មាធិការប្រតិបត្តិ

លោកឧកញ៉ា ហួត អៀងតុង
ប្រធានអគ្គនាយក

សហស្ថាបនិករបស់ ធនាគារ ហាត្វា



លោក ដូង ច័ន្ទសុវិជ្ជា
អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម



លោក សេម សោភ័ណ
អគ្គនាយកធនធានមនុស្ស



លោក ហ៊ឹម វិបុល
អគ្គនាយកហិរញ្ញវត្ថុ



កញ្ញា អ៊ឹម វណ្ណិត
អគ្គនាយិកាប្រតិបត្តិការ និងអភិបាលកិច្ច



លោក ជិន បូរណច័ន្ទបូរ៉ាត់
អគ្គនាយកនីតិកម្ម



លោក ទូច លីណា
អគ្គនាយកអនុម័តឥណទាន



លោក លាង សៀប
អគ្គនាយកលក់ និងចែកចាយ



លោក យ៉ឹម ទិត្យា
អគ្គនាយកឌីជីថល



អ្នកស្រី ឆេង សុគន្ធ
អគ្គនាយិកាគ្រប់គ្រងហានិភ័យ



លោក ឆេង វិសុក
អគ្គនាយកបច្ចេកវិទ្យាព័ត៌មាន




លោក រស់ ប៉ុល
អគ្គនាយកសវនកម្មផ្ទៃក្នុង




លោកស្រី ស្រីន ហ្វូង
នាយិកាប្រតិបត្តិការ

ក្រុមការងាររបស់ធនាគារ ហត្ថា
បង្កើតឡើងប្រកបដោយថាមវន្ត
ដ៏ខ្លាំងក្លា ដែលជាកម្លាំងស្នូល
ជំរុញឱ្យមានការបង្កើតផលិតផល
និងសេវាហិរញ្ញវត្ថុថ្មីៗ ព្រមទាំង
ផលិតភាព និងប្រសិទ្ធភាព
ការងារខ្ពស់។

រចនាសម្ព័ន្ធ ធនាគារ ហត្ថា





សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២

ជាមួយបទពិសោធក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា។ ធនាគារ ហត្ថា បានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជកម្ម ពី ធនាគារជាតិនៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ចាប់ពីខែសីហា ឆ្នាំ២០២០ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ក៏ដូចជាក្រោមការគាំទ្រយ៉ាងខ្លាំងក្លាពីភាគទុនិករបស់ខ្លួន។

ដើម្បីឆ្លើយតបទៅនឹងវិបត្តិអស្ចារ្យនៃជំងឺកូវីដ១៩ ធនាគារ ហត្ថា បានចាត់វិធានការ សំខាន់ៗជាច្រើន។ ជាអាទិ៍ ធនាគារ ហត្ថា នៅតែបន្តផ្តល់ជូនឥណទានដល់វិស័យសំខាន់ៗដើម្បីគាំទ្រដល់សកម្មភាពអាជីវកម្មក្នុងស្រុករួមមាន វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យផ្គត់ផ្គង់សេវាកម្ម វិស័យសំណង់ និងការផ្គត់ផ្គង់ទំនិញទៅកាន់អ្នកប្រើប្រាស់។ បន្ថែមពីលើនេះទៀត យោងទៅតាមគោលនយោបាយរបស់ ធនាគារ ជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញ ធនាគារ ហត្ថា បានផ្តល់ជូនកម្មវិធីរៀបចំឥណទានឡើងវិញដើម្បីសម្រួលដល់ការសងត្រលប់របស់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសអតិថិជនដែល

ប្រកបអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ វិស័យទេសចរណ៍ និងវិស័យកាត់ដេរ សម្លៀកបំពាក់/ស្បែកជើង។ ធនាគារ ហត្ថា ក៏អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់ ធនាគារជាតិនៃកម្ពុជា និងបន្តតាមដាន ក៏ដូចជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារនិយោជិត និងអតិថិជនរបស់ខ្លួនដើម្បីរួមចំណែកការពារវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលពីការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមោទកភាព ធនាគារ ហត្ថា សម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២ ស្របតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយខ្លួនជាធនាគារដែលទទួលបានការកោតសរសើរខ្ពស់ និងជាជម្រើសដែលអតិថិជនពេញចិត្ត តាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ។ សមិទ្ធផលសំខាន់ៗ គួរឱ្យកត់សម្គាល់ រួមមាន៖

- ធនាគារ ហត្ថា បានបោះផ្សាយប័ណ្ណបំណុលជាប្រភេទថ្មី រយៈពេល ៣ឆ្នាំ ដោយជោគជ័យ ដែលធ្វើឱ្យ ធនាគារ ហត្ថា ក្លាយជាធនាគារដំបូងពីប្រទេសកម្ពុជាដែលបានបោះផ្សាយលក់ប័ណ្ណបំណុលជាថ្មីបាត់នៅក្នុងប្រទេសថៃ។
- បានដាក់ចេញផ្សាយនូវកម្មវិធីធនាគារចល័តជំនាន់ថ្មីទាន់សម័យរបស់ខ្លួន



ដែលជាផ្នែកយុទ្ធសាស្ត្រមួយក្នុងការធ្វើឱ្យសេវាឌីជីថលកាន់តែប្រសើរឡើង។

- ដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីផ្តល់ជូននូវស្វ័យសេវាធនាគារ ប្រកបដោយភាពឆ្លាតវៃ ងាយស្រួលប្រើប្រាស់បាន ២៤ ម៉ោង ជាពិសេសបំពាក់ដោយបច្ចេកវិទ្យាដ៏ទាន់សម័យដែលមានដូចជា ម៉ាស៊ីនអេធីអឹម ដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនីប្រាក់បញ្ញើសន្សំ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
- ជាធនាគារពាណិជ្ជដែលមានបណ្តាញទំនាក់ទំនងលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ និងជាធនាគារមួយក្នុងចំណោមធនាគារដែលបានផ្តល់ជូនឥណទានទៅកាន់អតិថិជនធំជាងគេបំផុតទាំង ៥។
- រក្សាបានចំណាត់ថ្នាក់កម្រិត BBB+ សម្រាប់រយៈពេល ៥ឆ្នាំជាប់គ្នាពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នដែលមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព និងសម្រេចបាននូវចំណាត់ថ្នាក់កម្រិត A-/Stable ផ្នែកប្រមូលព័ត៌មានឥណទាន។

- បន្ទាប់ពីបានចុះហត្ថលេខាជាផ្លូវការលើការសាងសង់អគារការិយាល័យកណ្តាលថ្មីរបស់ខ្លួន និងបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២១ ដំណើរការសាងសង់នៅបន្តតាមផែនការគ្រោងទុក។
- ដើម្បីពង្រីកចំនួនអតិថិជនបន្ថែមទៀត ធនាគារ ហត្ថា បានចាប់ផ្តើមសហការជាមួយដៃគូអាជីវកម្មក្នុងវិស័យផ្សេងៗគ្នាជាច្រើន ដូចជា សេវាធានារ៉ាប់រងក្រុមហ៊ុនផ្តល់សេវាទូទាត់ ក្រុមហ៊ុនដឹកជញ្ជូន និងវិស័យឯកជនដទៃផ្សេងទៀត។
- បានដាក់ឱ្យប្រើប្រាស់យ៉ាងជោគជ័យនូវសេវាកម្ម KHQR សម្រាប់អាជីវកម្ម ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងធនាគារ ឆ្លើយតបនឹងតម្រូវការផ្នែកឌីជីថល ដែលមានការកើនឡើងនាពេលបច្ចុប្បន្ន។
- គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារ ហត្ថា មានសមតុល្យឥណទានសរុបចំនួន ១.៩៣៦ លានដុល្លារអាមេរិក កើនឡើង ១៥ ភាគរយ ធៀបនឹងឆ្នាំ២០២១ ជាមួយនឹងសមតុល្យប្រាក់បញ្ញើសន្សំសរុបរហូតដល់ ១.១៧៣ លានដុល្លារអាមេរិក កើនឡើង ១៤ ភាគរយ បើធៀបនឹងឆ្នាំ២០២១។



ការធ្វើទំនើបកម្មសេវាឌីជីថលបែងបែង

ចុងឆ្នាំ២០២២ គឺជាចំណុចរបត់ដ៏សំខាន់នៃវិស័យសេដ្ឋកិច្ចកម្ពុជា ដែលបានបើកឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ជាបណ្តើរៗ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។ ទោះបីក្នុងកាលៈទេសៈមិនអំណោយផលបែបនេះ ធនាគារ ហត្ថា នៅតែអាចបន្តពង្រីកសេវាឥណទាន និងប្រាក់បញ្ញើសន្សំរបស់ខ្លួន ក៏ដូចជាបន្តការវិនិយោគលើបច្ចេកវិទ្យាឌីជីថលដើម្បីបម្រើអតិថិជនដែលមានតម្រូវការលើសេវាកម្មធនាគារឌីជីថល។ តម្លៃស្នូលរបស់យើង គឺការផ្តោតសំខាន់លើអតិថិជន ដោយបម្រើសេវាកម្មកាន់តែប្រសើរជាងមុនសម្រាប់ពួកគេ តាមរយៈសេវាធនាគារដ៏សម្បូរបែប និងសេវាកម្មផ្សេងៗជាច្រើនទៀត ដែលនាំឱ្យធនាគារ ហត្ថា សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួន ដូចខាងក្រោម៖



សេវាធនាគារចល័តថ្មី

ធនាគារ ហត្ថា បានកំណត់ទិសដៅយុទ្ធសាស្ត្រ និងបានរៀបចំក្រុមអ្នកបច្ចេកទេសក្នុងស្ថាប័នរបស់យើងផ្ទាល់ដើម្បីអភិវឌ្ឍ និងរចនាឡើងវិញទាំងស្រុងនូវកម្មវិធីធនាគារចល័តដើម្បីបម្រើដល់អតិថិជន។ នេះគឺជាកម្មវិធីជំនាន់ទី៣ ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយបំផុត អមដោយការរចនាផ្ទាំងបង្ហាញ និងបទពិសោធប្រើប្រាស់ (UX/UI) ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹងលក្ខណៈពិសេស និងមុខងារថ្មីៗជាច្រើនទៀត។ កម្មវិធីនេះត្រូវបានដាក់ដំណើរការសាកល្បងសម្រាប់បុគ្គលិកនៅខែសីហា ឆ្នាំ២០២២ ហើយគ្រោងនឹងដាក់ដំណើរការជាសាធារណៈនៅខែមករា ឆ្នាំ២០២៣។ នៅឆ្នាំ២០២៣ នេះដែរ យើងមានគម្រោងក្នុងការដាក់ដំណើរការនូវសេវាធនាគារថ្មីៗជាច្រើនទៀតដូចជា មុខងារបើកគណនីដោយខ្លួនឯង កម្មវិធីធានារ៉ាប់រង សេវាផ្ទេរប្រាក់អន្តរជាតិ សេវាផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល និងការទូទាត់សេវាសាធារណៈជាច្រើនទៀតតាមរយៈកម្មវិធីធនាគារចល័តថ្មីរបស់យើង។

សេវាធនាគារតាមអ៊ីនធឺណិត

បន្ថែមពីលើការដាក់ដំណើរការកម្មវិធីធនាគារចល័ត ធនាគារ ហត្ថា បានចាប់ផ្តើមការសិក្សាពីភាពអាចធ្វើបាន ហើយគ្រោងនឹងអនុម័តទិសដៅ និងចាប់ផ្តើមការអនុវត្តគម្រោងទាំងស្រុងនៅឆ្នាំ២០២៣។ សេវាធនាគារតាមអ៊ីនធឺណិត គឺជាប្រព័ន្ធធនាគារឌីជីថលដ៏សំខាន់ ដែល ធនាគារ ហត្ថា បានកំណត់គោលដៅក្នុងដាក់ដំណើរការឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការអតិថិជនសាជីវកម្មតាមរយៈសេវាធនាគារតាមអ៊ីនធឺណិត ដែលនឹងបង្កើនសមតុល្យប្រាក់បញ្ញើសន្សំ និងជាការបោះជំហានមួយទៀតសម្រាប់ធនាគារពាណិជ្ជកម្ម ដូចជា ធនាគារ ហត្ថា និងធនាគារលក្ខណៈប្រពៃណីដទៃទៀត។ យើងនឹងសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃប្រព័ន្ធឌីជីថលមួយនេះ ដើម្បីប្រាកដថាយើងអាចបម្រើសេវាឌីជីថលស្របតាមតម្រូវការរបស់អតិថិជនអាជីវកម្ម។

ប្រព័ន្ធមាត់ច្រកទូទាត់ប្រាក់

ធនាគារ ហត្ថា បានបង្កើតប្រព័ន្ធមាត់ច្រកទូទាត់ប្រាក់ ដែលផ្តល់ជូនការតភ្ជាប់ស៊ីជម្រៅ (ការទូទាត់តាមរយៈកម្មវិធី Hattha Mobile តាមរយៈកម្មវិធីទី៣) និងការបង់ប្រាក់នៅលើគេហទំព័រ web view ដល់អតិថិជនរបស់យើង។ ជាមួយនឹងប្រព័ន្ធមាត់ច្រកនេះ យើងអាចរួមបញ្ចូលយ៉ាងរលូនជាមួយកម្មវិធីភាគីទី៣ ដូចជា កម្មវិធីដឹកជញ្ជូនអាហារ កម្មវិធីលក់សំបុត្រ និងកម្មវិធីទូទាត់សេវាសាធារណៈជាដើម ដែលអនុញ្ញាតឱ្យអតិថិជនរបស់យើងធ្វើការទូទាត់យ៉ាងងាយស្រួល។ ដៃគូពាណិជ្ជករក៏មានសិទ្ធិចូលទៅកាន់ ថ្នាលមាត់ច្រកទូទាត់ប្រាក់របស់យើង ដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេ និងស្នើសុំការបង្វិលសងវិញក្នុងករណីមានជម្លោះណាមួយផងដែរ។





សេវាកម្មសម្រាប់ពាណិជ្ជករ

យើងបានដាក់ចេញនូវប្រព័ន្ធ KHQR សម្រាប់អាជីវកម្ម និងបានផ្តល់ជូនជើងទម្រ KHQR ដល់អតិថិជន MSMEs ទាំងអស់របស់យើង។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ពាណិជ្ជករ ជាង ៧០.០០០នាក់ បានដាក់ពាក្យស្នើសុំ KHQR របស់ ធនាគារ ហត្ថា។ ម្ចាស់អាជីវកម្ម ទាំងអស់អាចស្នើសុំជើងទម្រ KHQR នៅគ្រប់សាខាទូទាំងប្រទេសរបស់ ធនាគារ ហត្ថា។ ជាមួយនឹង KHQR ពួកគេអាចទទួលបានការទូទាត់មិនត្រឹមតែពីអតិថិជនរបស់ ធនាគារ ហត្ថា ប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនធនាគារផ្សេងក៏អាចធ្វើការស្កេន KHQR ពីកម្មវិធីធនាគារនោះ ផងដែរ។ លើសពីនេះ ការអភិវឌ្ឍម៉ាស៊ីនឆ្លងកាត EDC បានកំពុងដំណើរការសម្រាប់ អាជីវកម្មខ្នាតមធ្យម និងអតិថិជនសាជីវកម្ម។ ជាមួយនឹងម៉ាស៊ីនឆ្លងកាត EDC ម្ចាស់ អាជីវកម្មអាចទទួលបានការទូទាត់មិនត្រឹមតែតាមរយៈការស្កេន KHQR ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានការទូទាត់ពី Visa Card តាមរយៈមុខងារប៉ះដើម្បីប៉ងប្រាក់ (Tap to

Pay) ផងដែរ។ សេវាកម្មទាំងពីរនេះនឹងក្លាយជាការរួមបញ្ចូល គ្នានៃសេវាទូទាត់ម៉ាស៊ីន ឆ្លងកាត EDC និង QR សម្រាប់ហាង ដោយរំពឹងថា ចរន្តសាច់ប្រាក់នឹងមានតម្លៃទាប បន្ថែមទៀត ដោយផ្អែកលើប្រតិបត្តិការដែលបានបង្កើតដោយកម្មវិធីដែលអតិថិជន ប្រើប្រាស់។ ម៉ាស៊ីនឆ្លងកាត EDC នឹងត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ខណៈ ពេលដែលយើងក៏នឹងសិក្សាលើការទទួលបានការទូទាត់ឌីជីថលនៅឆ្នាំ២០២៣ ផងដែរ។ យើងនឹងបន្តបង្កើនចំនួនពាណិជ្ជករ KHQR បន្ថែមទៀត ទន្ទឹមនឹងណែនាំម៉ាស៊ីនឆ្លង កាត EDC ទៅពួកគេ នៅពេលយើងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៣។ នេះនឹងជួយ បង្កើនដៃគូអាជីវកម្ម ព្រោះមិនត្រឹមតែអតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែអតិថិជន អន្តរជាតិផងដែរដែលអាចទូទាត់ជាមួយពាណិជ្ជករដែលជាដៃគូរបស់យើង។



កម្មវិធីគ្រប់គ្រងអាជីវកម្ម

កម្មវិធីទូរសព្ទសម្រាប់អាជីវកម្ម នឹងក្លាយជាបណ្តាញបន្ថែមក្នុងការជំរុញបណ្តាញដៃគូ អាជីវកម្មតាមអនឡាញ និងអាជីវកម្មហាងផ្ទាល់ ដោយផ្តល់ជូននូវកម្មវិធីទូរសព្ទដែល ផ្តោតលើម្ចាស់អាជីវកម្ម សម្រាប់គ្រប់គ្រងការទូទាត់វិក្កយបត្ររបស់ពួកគេ និងការគ្រប់គ្រង លំហូរសាច់ប្រាក់។ កម្មវិធីនេះគឺជាកត្តាសំខាន់មួយ មិនមែនសម្រាប់តែម្ចាស់អាជីវកម្ម

ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យបុគ្គលិករបស់ពួកគេគ្រប់គ្រង និងការទទួលយកការ ទូទាត់ផងដែរ។ នៅក្នុងឆ្នាំ២០២២ យើងបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងអភិវឌ្ឍ កម្មវិធីគ្រប់គ្រងអាជីវកម្មនៅឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការកម្មវិធីនេះនៅឆ្នាំ២០២៤។



កាតឥណទាន/ឥណពន្ធ (Card Business)

ដើម្បីបន្ថែមអត្ថប្រយោជន៍សម្រាប់កាតអេធីអឹមដែលមានស្រាប់ ធនាគារ ហត្ថា មានផែនការអភិវឌ្ឍន៍កាតអេធីអឹមឱ្យទៅជាកាតឥណពន្ធ និងប័ណ្ណឥណទាន ដែលអាចប្រើប្រាស់បានជាសកល តាមរយៈដៃគូសហការអន្តរជាតិ គឺក្រុមហ៊ុន វីសា។ ការសហការនេះអនុញ្ញាតឱ្យអតិថិជនជាម្ចាស់កាតធ្វើប្រតិបត្តិការទូទាំងពិភពលោក។ គម្រោងនេះ នឹងរួចរាល់ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ខាងមុខនេះ។ យើងនឹងបន្តការសិក្សា និងរៀបចំដាក់ឱ្យប្រើប្រាស់ Master Card និង/ឬ Union Pay នៅឆ្នាំបន្ទាប់ៗទៀត។

ហត្ថា ស្ថាតប៊ែងយីង

សម្រាប់សាខាធនាគារនាពេលអនាគត ធនាគារ ហត្ថា មានគម្រោងធ្វើទំនើបកម្មលើរូបរាងសាខា និងចំណាប់អារម្មណ៍ពីក្រៅ អមដោយបរិក្ខារទំនើប ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អទៅកាន់អតិថិជន។ ហត្ថាស្ថាតប៊ែងយីង ដែលរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទម្រិតខ្ពស់ និងការបម្រើសេវាកម្មដោយបុគ្គលផ្ទាល់ទៅដល់អតិថិជន បានដាក់ដំណើរការនៅចុងឆ្នាំ២០២១ និងបានពង្រីក ២ទីតាំងបន្ថែមទៀតក្នុងឆ្នាំ២០២២ ។ ហត្ថាស្ថាតប៊ែងយីង បំពាក់ដោយម៉ាស៊ីនស៊ុយសេវា ឬម៉ាស៊ីនពហុមុខងារសម្រាប់អតិថិជនធ្វើប្រតិបត្តិការខណៈដែលបុគ្គលិកត្រូវបានបណ្តុះបណ្តាលដើម្បីជួយអតិថិជនតាមតម្រូវការ។ ខណៈពេលដែលយើងបន្តពង្រីក ហត្ថាស្ថាតប៊ែងយីង មុខងារថ្មីៗ ដូចជា e-KYC និងមុខងារស្នើសុំកាតភ្លាមៗ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈម៉ាស៊ីនស្នើសុំ (STM) ដែលជាធាតុផ្សំដ៏សំខាន់មួយនៅក្នុង ហត្ថាស្ថាតប៊ែងយីង ។



ខណៈពេលដែលយើងកំពុងបោះពុម្ពនេះទៅមុខដើម្បីស្វាគមន៍ ឆ្នាំ២០២៣ បន្ថែមលើសមិទ្ធផលឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣ ដូចបានរៀបរាប់ខាងលើ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ធនាគារ ហត្ថា នឹងបន្តវិនិយោគលើបច្ចេកវិទ្យាឌីជីថលសម័យទំនើប ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនិងស្ថាបត្យកម្មនៃបច្ចេកវិទ្យាឌីជីថល ហើយកំណត់គោលដៅក្នុងការកែលម្អ UX/UI ក៏ដូចជាដំណើរការកម្មវិធីកាន់តែល្អនិងមានសុវត្ថិភាពបំផុតនៃការរួមបញ្ចូលជាមួយកម្មវិធីទី៣ និងការដាក់ឱ្យប្រើប្រាស់កាន់តែលឿនជាងមុន។ សេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់កាន់តែច្រើន ការផ្ទេរប្រាក់អន្តរជាតិ ការចំណាយ និងការវិភាគប្រាក់ចំណូល និងមុខងារមានប្រយោជន៍ត្រូវបានគ្រោងទុក។ ធនាគារ ហត្ថា មិនត្រឹមតែបន្តបង្កើនការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ថែមទាំងធនធានមានទេពកោសល្យក្នុងផ្នែកបច្ចេកវិទ្យា ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលប្រកបដោយនិរន្តរភាព។

យើងនឹងបន្តពង្រីកសាខាឆ្នាតវៃ និងម៉ាស៊ីនអេតីអិមបន្ថែមទៀត ក្នុងរយៈពេល ៣ឆ្នាំទៅមុខទៀត ដើម្បីធានាថា អាចផ្តល់សេវាកម្មដល់អតិថិជនគោលដៅក្នុងតំបន់សំខាន់ៗនៅទូទាំងប្រទេស មិនត្រឹមតែជាទីតាំងដាច់តែឯងនោះទេ ប៉ុន្តែនឹងមានវត្តមានក្នុងផ្សារទំនើប និងកន្លែងលក់ផ្សេងៗទៀត។ ការអភិវឌ្ឍបណ្តាញចែកចាយរបស់យើងត្រូវបានបង្កើតឡើងនៅលើ ការរចនាដែលផ្តោតលើអតិថិជន និងមានបំណងផ្តល់នូវបទពិសោធអតិថិជន តាមomni-channel ដល់អតិថិជនរបស់យើងគ្រប់ទីកន្លែង និងគ្រប់ពេលដែលពួកគេមានទំនាក់ទំនងជាមួយធនាគាររបស់យើងក្នុងការប្រើប្រាស់សេវាកម្ម។ យុទ្ធសាស្ត្របណ្តាញចែកចាយឌីជីថលរូបវន្ត គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែងរបស់យើង និងមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃការធ្វើអាជីវកម្មឌីជីថលដែលអាចបម្រើតម្រូវការរបស់អតិថិជនរបស់យើងទាំងនៅក្នុងទីក្រុង និងតំបន់ជនបទ។

ផលិតផល និងសេវាហិរញ្ញវត្ថុ

សេវាឥណទាន

ធនាគារ ហត្ថា ផ្តល់អតិថិជននូវជម្រើសផលិតផល និងសេវាឥណទានដ៏សម្បូរបែប ក្នុងគោលបំណងបម្រើផលប្រយោជន៍អតិថិជនជាប្រព័ន្ធបុគ្គល និងអាជីវកម្មទាំងឡាយដែលកំពុងស្វែងរកប្រភពធនដើម្បីបំពេញតាមតម្រូវការផ្ទាល់ខ្លួន និងពង្រីកអាជីវកម្ម របស់ពួកគេ។

ផលិតផល និងសេវាឥណទានសំខាន់ៗ របស់ ធនាគារ ហត្ថា រួមមាន ឥណទានបុគ្គល ដែលគ្របដណ្តប់យ៉ាងទូលំទូលាយនូវឥណទានផ្សេងៗ មានដូចជា ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ឥណទានកាតក្រី ឥណទាននិស្សិតខ្មែរ ឥណទានសង្គម ឥណទានយានយន្ត ហត្ថា ឥណទានហូមហ្វ័រខាស ជាដើម។ ផលិតផល និងសេវាឥណទានសំខាន់ៗផ្សេងទៀត ដូចជាឥណទានអាជីវកម្មដែលមិនមែនជាឥណទានកសិកម្ម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រម្ចាស់អាជីវកម្មដែលមានបំណងបង្កើត ឬក៏ពង្រីកអាជីវកម្ម និងក្នុងគោលបំណងវិនិយោគលើទ្រព្យសម្បត្តិផងដែរ។ ផលិតផល និងសេវាឥណទាន

សំខាន់ៗទីបីគឺឥណទានសហគ្រាស (SME) ដែលត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ទាក់ទងនឹងតម្រូវការធន និងក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ពួកគេ។ បន្ថែមពីលើនេះ ឥណទានកសិកម្ម ត្រូវបានបង្កើតឡើងដើម្បីជួយដល់កសិករ អាជីវកម្មកសិកម្ម អ្នកផ្តល់សេវាកម្មដែលត្រូវការធនយកទៅប្រើប្រាស់លើប្រតិបត្តិការប្រចាំថ្ងៃ និងការពង្រីកអាជីវកម្មដែលទាក់ទងនឹងវិស័យកសិកម្មជាដើម។ ដើម្បីបំពេញតាមតម្រូវការអតិថិជនដែលធ្វើការ និងមានអាជីវកម្មខ្លួនឯងដែលមានបំណងចង់បានគេហដ្ឋានដំបូងរបស់ខ្លួន ឬក៏មានបំណងធ្វើឱ្យកម្រិតជីវភាព រស់នៅកាន់តែប្រសើរ ធនាគារ ហត្ថា បានដាក់ឱ្យប្រើប្រាស់ឥណទានពាក់ព័ន្ធនឹងគេហដ្ឋានមួយចំនួន ដូចជាឥណទានហូមហ្វ័រខាស ឥណទានគេហដ្ឋាន និងឥណទានកែលម្អគេហដ្ឋាន។ ធនាគារ ហត្ថា ក៏បានដាក់ឱ្យប្រើប្រាស់ឥណទានវិបារ ដែលជាប្រភេទឥណទានមានអត្ថប្រយោជន៍ សម្រាប់អាជីវកម្មដែលត្រូវការដើមទុនបន្ទាន់ និងមិនគ្រោងទុកជាមុន និងផលិតផលនេះគឺសម្រាប់ជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវការដើមទុននៅក្នុងអាជីវកម្ម របស់អតិថិជន។





សេវាហិរញ្ញវត្ថុផ្សេងៗ

ក្រៅពីផលិតផល និងសេវាប្រាក់បញ្ញើសន្សំ ឥណទាន និងឌីជីថលដែលបានរៀបរាប់ខាងលើ ធនាគារ ហាត្តា ក៏ផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដទៃផ្សេងទៀតជាច្រើន ក្នុងគោលបំណងបំពេញតាមតម្រូវការរបស់អតិថិជន និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ កាន់តែប្រសើរ។

ផលិតផល និងសេវាហិរញ្ញវត្ថុទាំងអស់នោះរួមមាន ការផ្ទេរប្រាក់ក្នុងស្រុក ដែលអតិថិជន អាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលនៅការិយាល័យសាខាណាមួយក្នុងចំណោម សាខាទាំង១៧៧ទូទាំងប្រទេស ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាម នៅលើកម្មវិធីទូរសព្ទដៃ ឬក៏តាមការិយាល័យសាខាទាំង១៧៧នៅទូទាំងប្រទេស សេវា ទូទាត់រហ័សដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទទួលប្រាក់ផ្ទេរជាប្រាក់ រៀល សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាបញ្ជាផ្ទេរប្រាក់ស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យអតិថិជន បញ្ជាប្រតិបត្តិការទូទាត់ ឬផ្ទេរប្រាក់ទុកជាមុន សេវាបើកប្រាក់បៀវត្សដែលអនុញ្ញាតឱ្យ និយោជកធ្វើការគ្រប់គ្រង និងចាត់ចែងបើកប្រាក់បៀវត្សឱ្យកម្មករនិយោជិតរបស់ខ្លួនបាន យ៉ាងប្រសិទ្ធភាព សេវាប្រមូលសាច់ប្រាក់ និងភ្នាក់ងារណែនាំសេវាធានារ៉ាប់រងដែលបាន ចាប់ផ្តើមការងារជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វូតតេ និង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ដើម្បី ធ្វើការណែនាំសេវាធានារ៉ាប់រងទៅកាន់អតិថិជនរបស់ ធនាគារ ហាត្តា។

សេវាប្រាក់បញ្ញើសន្សំ

ធនាគារ ហាត្តា ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាប្រាក់បញ្ញើសន្សំដ៏សម្បូរបែប ដើម្បីបំពេញតាមតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជន ខណៈដែលពួកគេអាចធ្វើការ ដាក់ប្រាក់បញ្ញើសន្សំជាសាច់ប្រាក់ផ្ទាល់ ឬតាមរយៈ Hatttha Mobile។ ដូច្នេះហើយ ការ បើកគណនីប្រាក់បញ្ញើសន្សំជាមួយ ធនាគារ ហាត្តា គឺជាជំហានដ៏សំខាន់របស់អតិថិជន ក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ ផលិតផល និងសេវាប្រាក់បញ្ញើ សន្សំរបស់ ធនាគារ ហាត្តា រួមមាន គណនីសន្សំសំចៃ គណនីចរន្ត និងគណនីសន្សំផល ច្រើនដែលជាប្រភេទគណនីដ៏ពិសេសមួយដែលផ្តល់ជូនអត្រាការប្រាក់ខ្ពស់អាស្រ័យតាម សមតុល្យជាក់ស្តែង និងមានភាពបត់បែនលើការដកប្រាក់ប្រចាំខែ គណនីបញ្ញើមានកាល កំណត់ជាមួយនឹងការផ្តល់អត្រាការប្រាក់ប្រកួតប្រជែង និងលេខគណនីពិសេស។

សំខាន់ជាងនេះទៀត ធនាគារ ហាត្តា ក៏បានបង្កើតផលិតផលហិរញ្ញវត្ថុបន្ថែមថ្មីមួយចំនួន ទៀត ក្នុងគោលបំណងផ្តល់ឱ្យអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះស្រប ទៅតាមគោលដៅហិរញ្ញវត្ថុរបស់អតិថិជន។ ជាក់ស្តែង ធនាគារ ហាត្តា បានដាក់ឱ្យប្រើប្រាស់ នូវគណនីប្រាក់បញ្ញើកើនចម្រើនដែលជាប្រភេទគណនីប្រាក់បញ្ញើមានកាលកំណត់ដែល អតិថិជននឹងទទួលបានការប្រាក់ភ្លាមៗក្នុងថ្ងៃបើកគណនីប្រាក់បញ្ញើកើនចម្រើន ដាក់ ឱ្យដំណើរការសេវាផ្ទេរប្រាក់ទៅប្រទេសថៃនៅលើកម្មវិធីទូរសព្ទដៃដែលបង្កភាពងាយស្រួល ដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរសព្ទ ដៃ ដោយមិនចាំបាច់មកកាន់ការិយាល័យសាខារបស់ ធនាគារ ហាត្តា ឡើយ និងបាន បង្កើតនិងដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ ដែលជាសេវាកម្មហិរញ្ញវត្ថុ ដែលអាចឱ្យអតិថិជនគ្រប់គ្រងការទូទាត់ និងសមតុល្យក្នុងគណនីយ៉ាងមានប្រសិទ្ធភាព បំផុត។ តាមរយៈសេវាផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ អតិថិជនអាចធ្វើការបញ្ជាផ្ទេរទូទាត់ ចំនួនទឹកប្រាក់ជាក់លាក់ណាមួយជាប្រចាំខែ ឬកំណត់ថ្ងៃដែលត្រូវទូទាត់ជាក់លាក់ណា មួយ ព្រមទាំងកំណត់សមតុល្យក្នុងគណនីសម្រាប់ធ្វើការផ្ទេរចេញ ឬចូលដើម្បីគ្រប់គ្រង គណនីរបស់ខ្លួន។



សេវាបម្រើអតិថិជន

ធនាគារ ហត្ថា ម.ក ប្តេជ្ញាក្នុងការផ្តល់នូវយន្តការ ដែលឆ្លើយតបទាន់ពេលវេលា ទៅកាន់អតិថិជនសមស្របតាម បណ្តឹងតវ៉ា ជម្លោះ ការផ្តល់មតិគ្រឡប់ សំណូមពរ និងសំណួរផ្សេងៗ។ ធនាគារ ហត្ថា ទទួលស្គាល់ថា អតិថិជនគ្រប់រូបមានសិទ្ធិក្នុងការដាក់ពាក្យបណ្តឹង ដើម្បីទទួលបាននូវដំណោះស្រាយលើបណ្តឹងប្រកបដោយយុត្តិធម៌ និងមិនមានការរើសអើង។ ការដោះស្រាយបណ្តឹងតវ៉ា និងសំណួរប្រកបដោយវិជ្ជាជីវៈ គឺជាផ្នែកមួយយ៉ាងសំខាន់ និងធានាបានថាអតិថិជនទទួលបាននូវបទពិសោធផ្សេងពីធនាគារ ដើម្បីអាចជួយផ្សព្វផ្សាយបន្តពីស្ថាប័នយើង។ ធនាគារ ហត្ថា នឹងប្រើប្រាស់រាល់ការផ្តល់មតិគ្រឡប់ សំណូមពរ និងកម្រងសំណួរបស់អតិថិជន ដើម្បីពង្រឹងគុណភាពសេវាកម្ម និងផលិតផល។

ជាងនេះទៅទៀត ធនាគារ ហត្ថា កំពុងរិះរកវិធីសាស្ត្រក្នុងការផ្តល់សេវាកម្ម និងផ្តល់បទពិសោធផ្សេងៗជូនអតិថិជន ដោយបានពិចារណាទៅលើការពង្រីកយន្តការជាច្រើន ដើម្បីទទួលបានសំលេងនៃការមិនពេញចិត្ត និងបញ្ហាផ្សេងដូចជា៖

- កំពុងដំណើរការការងារក្នុងការពង្រីកម៉ោងបម្រើការងារនៃផ្នែកខលសិនធី ទៅជា២៤ម៉ោង ក្នុង១សប្តាហ៍ និងបុណ្យជាតិ នាពេលឆាប់ៗនេះ។
- បានបង្កើតយន្តការក្នុងការទទួលបានពាក្យបណ្តឹង ឬសំណួរផ្សេងពីអតិថិជនតាមរយៈតេឡេក្រាម បណ្តាញសង្គម ប្រអប់ទទួលមតិយោបល់ បណ្តឹងតាមរយៈបុគ្គលិក និងតាមរយៈទូរសព្ទ Hotline 023 999 266 or 1800 212 222 (Toll-free)។



ការគ្រប់គ្រងធនធានមនុស្ស

៥.៥៥០

ចំនួនបុគ្គលិកសរុប

១.២៤៣

ចំនួនបុគ្គលិកជ្រើសរើសថ្មី

៩៩,៧៨%

អត្រាបុគ្គលិកទទួលបានឱកាសសិក្សានិងអភិវឌ្ឍន៍

ការគ្រប់គ្រងធនធានមនុស្ស គឺជាយុទ្ធសាស្ត្ររបស់ ធនាគារ ហ្គាឡាក្នុងការជួយជ្រោមជ្រែង និងគាំពារដល់ និយោជិត និងធានាឱ្យបានបរិយាកាសការងារជាវិជ្ជមាន។

ការជ្រើសរើសបុគ្គលិកប្រកបដោយថាមវន្ត និងមាន សក្តានុពល ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំពារដល់ ការរីកចម្រើនអាជីវកម្មទាំងមូល។

កត្តាធនធានមនុស្សមានសារៈសំខាន់ និងភាពចាំបាច់ យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍធនាគារហ្គាឡាឱ្យមាន និរន្តរភាព។

ជាគោលការណ៍ទូទៅ ការគ្រប់គ្រងធនធានមនុស្ស គឺជាយុទ្ធសាស្ត្ររបស់ ធនាគារ ហ្គាឡាក្នុងការជួយជ្រោមជ្រែង និងគាំពារដល់និយោជិត និងធានាឱ្យបាននូវបរិយាកាសការងារ ជាវិជ្ជមាន។ បន្ថែមពីទៀត ស្របតាមទិសដៅរបស់ ធនាគារ ហ្គាឡា អត្តនាយកដ្ឋានធនធាន មនុស្សកំពុងជ្រោមជ្រែង ធនាគារ ហ្គាឡា ឱ្យក្លាយជា “ជម្រើសនៃនិយោជក” និង គាំទ្រ ធនាគារឱ្យសម្រេចបាននូវយុទ្ធសាស្ត្រអាជីវកម្មតាមការគ្រោងទុក ដោយធានាឱ្យធនាគារ មានបុគ្គលិកដែលមានជំនាញ និងសមត្ថភាពការងារច្បាស់លាស់ ជាមួយនឹងការប្តេជ្ញា ចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពដល់អតិថិជនគោលដៅ។ គំនិតផ្តួចផ្តើម និងកម្មវិធីសំខាន់ៗមួយចំនួនត្រូវបានដាក់ឱ្យដំណើរការ រួមមាន ការលើកកម្ពស់ ស្លាក យីហោនិយោជក ការប្រកួតប្រជែងយករង្វាន់ សមាហរណកម្មវប្បធម៌ អង្គភាពដែល មានផលិតភាពការងារខ្ពស់ ផលិតភាពធនធានមនុស្ស ក៏ដូចជាការបង្កើន និងបណ្តុះ ជំនាញឡើងវិញដល់បុគ្គលិកឆ្ពោះទៅរកជំនាញដែលត្រូវការនាពេលអនាគត។

ជាលទ្ធផល គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ធនាគារ ហ្គាឡា មានបុគ្គលិកសរុបចំនួន ៥.៥៥០ នាក់ (អត្រាបុគ្គលិកស្ត្រី ២៦,៥%) ក្នុងនោះបុគ្គលិកជ្រើសរើសថ្មីមានចំនួន ១.២៤៣ និងបុគ្គលិកទទួលបានការដំឡើងមុខតំណែងមានចំនួន៣៨៤។ បន្ថែមពីលើ នេះ អត្រាថែរក្សាបុគ្គលិករបស់ ធនាគារ ហ្គាឡា មានកម្រិតខ្ពស់រហូតដល់៨៥,៣% ជាមួយ នឹងរយៈពេលបម្រើការងារជាមធ្យមរបស់បុគ្គលិក ចំនួន ៤,៦ឆ្នាំ។ សំខាន់ជាងនេះទៀត កត្តាធនធានមនុស្សមានសារៈសំខាន់ និងភាពចាំបាច់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍ ធនាគារ ហ្គាឡា ឱ្យមាននិរន្តរភាព។ ដោយមានទស្សនវិស័យវែងឆ្ងាយ ធនាគារ ហ្គាឡា បានកំណត់ ការលើកកម្ពស់ធនធានមនុស្សជាយុទ្ធសាស្ត្រស្នូលមួយក្នុងចំណោមយុទ្ធសាស្ត្រ សំខាន់ៗ ផ្សេងទៀត។ ការជ្រើសរើសបុគ្គលិកដែលមានសក្តានុពលមកធ្វើការនៅ ធនាគារ ហ្គាឡា គឺកត្តាប្រឈម ប៉ុន្តែការរក្សាបុគ្គលិកឱ្យធ្វើការយូរអង្វែងជាមួយ ធនាគារ ហ្គាឡា គឺជាកត្តា ប្រឈមមួយទៀត ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទាំងផ្នែក ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ឆ្លើយតបនឹងចំណុចនេះ កិច្ចការសិក្សាពិការ និងអភិវឌ្ឍ សមត្ថភាពបុគ្គលិក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍សម្រាប់បុគ្គលិក រួមមាន ការផ្តល់នូវចំណេះដឹងយ៉ាងទូលំទូលាយ និងបទពិសោធការងារជាក់ស្តែង។ ជា លទ្ធផល ជាមួយនឹងការប្តេជ្ញាចិត្ត និងការសហការខ្ពស់ពីក្រុមការងារគ្រប់ជាន់ថ្នាក់ ជា លទ្ធផល ក្នុងឆ្នាំ២០២២ នេះ ធនាគារ ហ្គាឡា បានបង្កើនសមិទ្ធផលប្រៀបធៀបទៅ នឹងឆ្នាំកន្លងទៅ ក្នុងចំណោមនិយោជិតសរុបរបស់យើងទាំងអស់ គឺយើងសម្រេចបាន រហូតដល់ជិត ១០០% នៃនិយោជិតឱ្យទទួលបានឱកាសសិក្សា និងការអភិវឌ្ឍ ជាមធ្យម



លើសពី ១៥ថ្ងៃក្នុងមួយឆ្នាំ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ធនាគារ ហ្គាឡា សម្រេច បាននូវសមិទ្ធផលគួរជាទីចាប់អារម្មណ៍ ដូចជា វគ្គបណ្តុះបណ្តាលស្វ័យប្រវត្តិកម្ម និងស្វ័យ សិក្សាពីចម្ងាយ មានអ្នកសិក្សា ៥១.១៥៦នាក់ វគ្គពង្រឹងសមត្ថភាព និងប្រើប្រាស់វិញ មានអ្នកសិក្សា ១៨.១៣១នាក់ វគ្គកម្មវិធីបង្កើត និងប្រើប្រាស់យោបល់ មានអ្នកសិក្សា ៤.៨២០នាក់ វគ្គតម្រង់ទិសការងារ មានអ្នកសិក្សា ១.២៩៥នាក់ ថ្នាក់ឧត្តមសិក្សា សិក្សាសាលា និងវគ្គសិក្សាខ្លីខាងក្រៅ មានអ្នកសិក្សា ១.២៨៥នាក់ វគ្គបណ្តុះបណ្តាល ចំណេះជំនាញមូលដ្ឋាន មានអ្នកសិក្សា ១.២២៤នាក់ វគ្គហាត់អនុវត្តការងារជាក់ស្តែង មានអ្នកសិក្សា ១.២២៤នាក់ និងវគ្គសិក្សាដទៃផ្សេងទៀត។

ជាចុងក្រោយ សុខុមាលភាពរបស់បុគ្គលិក គឺជាអាទិភាពចំបងមួយក្នុងចំណោមអាទិភាព ចំបងផ្សេងៗរបស់ ធនាគារ ហ្គាឡា។ ជាកិច្ចយកចិត្តទុកដាក់ដល់បុគ្គលិក ធនាគារ ហ្គាឡា ផ្តល់ នូវកម្មវិធីសុខុមាលភាពសម្រាប់បុគ្គលិកផ្សេងៗជាច្រើន ដូចជា កញ្ចប់បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) វិភាជន៍សុខភាព សំណងវេជ្ជសាស្ត្រ ធានារ៉ាប់រង ឯកជន និងធានារ៉ាប់រងអាយុជីវិតពី ធនាគារ ហ្គាឡា។

ក្រមប្រតិបត្តិសីលធម៌ និងគោលការណ៍

ក្រមប្រតិបត្តិសីលធម៌ និងគោលការណ៍ដែលហៅថា (The Spirit & The Letter) គឺជាគោលនយោបាយមួយដ៏សំខាន់ដែលត្រូវឱ្យបុគ្គលិក ធនាគារ ហត្ថា ទាំងអស់ត្រូវគោរព និងប្រតិបត្តិតាមដោយការទទួលខុសត្រូវខ្ពស់ដើម្បីធានាបាននូវការអនុវត្តក្រមសីលធម៌ប្រកបដោយស្តង់ដារក្នុងពេលបំពេញការងារ។ ធនាគារ ហត្ថា ក៏ដូចជាបុគ្គលិកទាំងអស់នឹងត្រូវគោរពតាមច្បាប់ និងប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីនៃសុចរិតភាពត្បិតរាល់សកម្មភាពរបស់បុគ្គលិកទាំងអស់គឺសុទ្ធតែអាចធ្វើឱ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ។ គ្រប់សកម្មភាពអាជីវកម្មរបស់ ធនាគារ ហត្ថា បុគ្គលិកត្រូវបានជំរុញឱ្យអនុវត្តតាមក្រមប្រតិបត្តិសីលធម៌ និងគោលការណ៍ដើម្បីធានាបាននូវសុចរិតភាពក្នុងការបំពេញការងារឱ្យប្រព្រឹត្តទៅដោយស្មោះត្រង់ ពង្រឹងការអនុវត្តតាម និងជៀសវាងការរំលោភបំពាននានា។

គោលបំណងនៃក្រមប្រតិបត្តិសីលធម៌ និងគោលការណ៍នេះ ត្រូវបានបង្កើតឡើងដើម្បីក្រើនរំលឹក និងដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ធនាគារដែលបុគ្គលិកទាំងអស់ត្រូវតែប្រតិបត្តិតាមនៅគ្រប់ទីកន្លែង និងរាល់ពេលបំពេញការងារ។ បុគ្គលិកទាំងអស់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីទទួលបានភាពជោគជ័យទៅលើលទ្ធផលការងារ ទោះបីជាត្រូវលះបង់ពេលវេលា និងកម្លាំងកាយចិត្តច្រើនយ៉ាងណាក៏ដោយ។ ការប្តេជ្ញាចិត្តរបស់បុគ្គលិកគឺត្រូវបានផ្តល់តម្លៃខ្ពស់ និងគាំទ្រលើកទឹកចិត្តយ៉ាងខ្លាំង ព្រោះថាវាគឺជាគន្លឹះដែលមិនអាចខ្វះបានដើម្បីសម្រេចបាននូវគោលដៅ និងវត្ថុបំណងរបស់យើង។

សកម្មភាពនៃការប្តេជ្ញាខ្ពស់ត្រូវបានកំណត់ដូចខាងក្រោម៖

- បណ្តុះបណ្តាលស្រឡាញ់ ធនាគារ ហត្ថា
- ខិតខំប្រឹងប្រែងធ្វើការទៅតាមតួនាទី និងភារកិច្ចដែលបានចាត់តាំង
- មិនរុញរកក្នុងការឆ្លើយតប និងចូលរួមគ្រប់សកម្មភាពដែលចាត់តាំងដោយធនាគារ ហត្ថា
- បញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តការងារ
- រៀនសូត្រនូវចំណេះដឹង និងជំនាញដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទាន់សម័យកាល

លើសពីនេះទៅទៀត បុគ្គលិក ធនាគារ ហត្ថា ត្រូវអនុវត្តតាមក្រមសីលធម៌ដែលបានចែងរួមមាន៖

- គោរពតាមច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងអាជីវកម្មរបស់ ធនាគារ ហត្ថា
- ត្រូវមានភាពស្មោះត្រង់ ស្មើភាព និងទុកចិត្តបាន ក្នុងរាល់សកម្មភាព និងទំនាក់ទំនងក្នុងពេលបំពេញការងារ
- ជៀសវាងទំនាស់ផលប្រយោជន៍រវាងការងារ និងកិច្ចការផ្ទាល់ខ្លួន
- ជំរុញនូវបរិយាកាសស្មើភាពក្នុងការងារទូទាំង ធនាគារ ហត្ថា
- ចូលរួមបង្កើតបរិយាកាសការងារដែលប្រកបដោយសុវត្ថិភាព និងចូលរួមក្នុងកិច្ចការពារបរិស្ថាន
- តាមរយៈភាពជាអ្នកដឹកនាំនៅគ្រប់ជាន់ថ្នាក់ ត្រូវរក្សានូវវប្បធម៌មួយដែលការអនុវត្តក្រមសីលធម៌ត្រូវបានទទួលស្គាល់ ឱ្យតម្លៃ និងគាំទ្រដល់បុគ្គលិកប្រកាន់ខ្ជាប់នូវសុចរិតភាពដែលជាតម្លៃចម្បងសម្រាប់ការបំពេញការងារ

បុគ្គលិកត្រូវប្រកាន់ខ្ជាប់គ្រប់ពេលនូវក្រមសីលធម៌ ក្នុងពេលបម្រើការងារនៅ ធនាគារ ហត្ថា។ សេចក្តីជូនដំណឹងនានាត្រូវបានប្រកាសទៅកាន់បុគ្គលិកទាំងអស់ ដើម្បីធានាបាននូវការប្រកាន់ខ្ជាប់ក្រមសីលធម៌ខ្ពស់ក្នុងការអនុវត្តការងារ។ អ្នកគ្រប់គ្រងមានភារកិច្ចក្នុងការអង្កេត និងធានាឱ្យបាននូវការអនុវត្តនូវក្រមសីលធម៌របស់បុគ្គលិក។ សម្រាប់បុគ្គលិកដែលបំពានគោលការណ៍ដែលមានចែងក្នុងក្រមសីលធម៌នេះ នឹងត្រូវទទួលរងពិន័យ ដែលរួមបញ្ចូលទាំងការបញ្ឈប់ពីការងារផងដែរ។

ជារៀងរាល់ឆ្នាំ បុគ្គលិកទាំងអស់ដែលស្ថិតក្រោមសម្ព័ន្ធអាជីវកម្មហិរញ្ញវត្ថុ ក្រុងស្រី (Krungsri Financial Business Group) ត្រូវបានធ្វើជូនឱ្យពិនិត្យ និងចុះកិច្ចព្រមព្រៀងទៅលើការខ្លឹមសារនៃក្រមសីលធម៌ និងអនុវត្តតាមក្រមប្រតិបត្តិសីលធម៌នេះ និងគោលនយោបាយសំខាន់ៗរបស់ ធនាគារ ហត្ថា ព្រមទាំងត្រូវបានលើកទឹកចិត្តក្នុងការអាចលើកឡើងពីកង្វល់នានាក៏ឡុងពេលបំពេញការងារ ចំពោះការបំពានច្បាប់ឬគោលនយោបាយ ទៅកាន់ថ្នាក់គ្រប់គ្រង ឬ Ombuderson ឬ នាយកដ្ឋានប្រតិបត្តិតាម ឬនាយកដ្ឋានផ្នែកច្បាប់។ ទោះជាយ៉ាងណា ក្រមប្រតិបត្តិសីលធម៌ និងគោលការណ៍ដែលបានដាក់ចេញកន្លងមកគឺមិនគ្រប់គ្រងដោយទាំងស្រុងនោះទេ ហើយវាគឺជាកាតព្វកិច្ចរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមកំណត់នូវភាពត្រឹមត្រូវដោយឡែកទៅតាមកាលៈទេសៈជាក់ស្តែងណាមួយ។



ឈ. ការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុង

ការត្រួតពិនិត្យផ្ទៃក្នុង


សវនកម្មផ្ទៃក្នុងបានប្រើប្រាស់នូវវិធីសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធ និងប្រកបដោយវិន័យ ដើម្បីវាយតម្លៃ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រង និងដំណើរការអភិបាលកិច្ច ដើម្បីពិនិត្យ និងវាយតម្លៃភាពគ្រប់គ្រាន់ និងភាពសមស្របនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង តាមដានការអនុលោមតាម ច្បាប់ និងបទប្បញ្ញត្តិ ផ្តល់ការធានា និងប្រឹក្សាយោបល់ដែលលក់កាត់ ដែលត្រូវបានបង្កើតឡើងដើម្បីបន្ថែមតម្លៃ និងកែលម្អប្រតិបត្តិការរបស់ ធនាគារ ហត្ថា និងជួយ ធនាគារ ហត្ថា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។



សវនកម្មផ្ទៃក្នុងធ្វើរបាយការណ៍ដោយឯករាជ្យ ដាក់ជូនប្រធានគណៈកម្មាធិការសវនកម្មនៃក្រុមប្រឹក្សាភិបាល (ABC) និងក្រុមប្រឹក្សាភិបាល ជាមួយនឹងការវាយតម្លៃដោយប្រយោលទៅកាន់ក្រុមសវនកម្មផ្ទៃក្នុងរបស់ ធនាគារ ក្រុងស្រី និងវាយតម្លៃតាមបែបបទរដ្ឋបាលទៅកាន់នាយកប្រតិបត្តិ (CEO)។



យោងតាមផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ ដោយប្រើវិធីសាស្ត្រផ្អែកលើហានិភ័យ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការសវនកម្មនៃក្រុមប្រឹក្សាភិបាល (ABC) និងក្រុមប្រឹក្សាភិបាល (BOD) ការងាររបស់សវនកម្មផ្ទៃក្នុងគឺផ្តោតលើមុខងារអាជីវកម្ម និងប្រតិបត្តិការសាខា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រង ការអនុលោមតាមមុខងារបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងផលិតផល សេវាកម្ម ឬគម្រោងផ្សេងៗ ដើម្បីធានា នូវភាពគ្រប់គ្រាន់ និងដំណើរការនៃការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រង និងដំណើរការអភិបាលកិច្ច ដូចដែល បានរៀបចំរបស់ថ្នាក់គ្រប់គ្រង។



សវនកម្មផ្ទៃក្នុងរបស់ ធនាគារ ហត្ថា មាននាយកដ្ឋានចំនួនបី រួមមាន នាយកដ្ឋានសវនកម្មការិយាល័យកណ្តាល នាយកដ្ឋានសវនកម្មសាខា និងនាយកដ្ឋានធានាគុណភាពសវនកម្មផ្ទៃក្នុង។ នាយកដ្ឋានសវនកម្មការិយាល័យ កណ្តាល និងនាយកដ្ឋានសវនកម្មសាខា បានអនុវត្តការងាររបស់ខ្លួនស្របតាមផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការ សវនកម្មផ្ទៃក្នុងប្រចាំឆ្នាំដែលបានអនុម័ត។ ការងារសំខាន់ៗរបស់នាយកដ្ឋានទាំងពីរ គឺទៅលើសកម្មភាពសវនកម្ម និងពិគ្រោះយោបល់ ដែលរួមមានការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការរៀបចំបកគំហើញសវនកម្ម ការ ផ្តល់អនុសាសន៍ដើម្បីវាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រង ផ្ទៃក្នុង និង ដំណើរការអភិបាលកិច្ច និងដំណើរការផ្សេងៗទៀត។ ទាក់ទងនឹងនាយកដ្ឋានធានាគុណភាពសវនកម្មផ្ទៃក្នុង ការផ្តោតសំខាន់នៃការងាររបស់នាយកដ្ឋាននេះ គឺដើម្បីវាយតម្លៃប្រសិទ្ធភាពនៃគុណភាពការងារសវនកម្មផ្ទៃក្នុង របស់នាយកដ្ឋានសវនកម្មទាំងពីរខាងលើ អនុវត្តការតាមដាន និងការវាយតម្លៃបកគំហើញដែលរកឃើញដោយ នាយកដ្ឋានសវនកម្មការិយាល័យកណ្តាល និងនាយកដ្ឋានសវនកម្មសាខា ធនាគារជាតិនៃកម្ពុជា ក្រុមសវនកម្ម ផ្ទៃក្នុងរបស់ ធនាគារ ក្រុងស្រី សវនករខាងក្រៅរបស់ធនាគារ ឬនិយតករផ្សេងៗទៀត និងអនុវត្តការតាមដាន បកគំហើញសវនកម្ម និងធ្វើការវាយតម្លៃលើបកគំហើញ ដើម្បីធានានូវភាពគ្រប់គ្រាន់នៃការរៀបចំប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ ធនាគារ ហត្ថា។



សវនកម្មផ្ទៃក្នុង
ដែលបានធ្វើសវនកម្ម

១០៩

ការិយាល័យសាខា



សវនកម្មផ្ទៃក្នុង
ដែលបានធ្វើសវនកម្ម

១៩

មុខងារអាជីវកម្ម/នាយកដ្ឋាន



សវនកម្មផ្ទៃក្នុង
ដែលបានធ្វើសវនកម្ម

០៦

ផលិតផល/សេវាកម្មផ្សេងៗ



សវនកម្មផ្ទៃក្នុង
ដែលបានធ្វើសវនកម្ម

៧.២៧១

ការត្រួតពិនិត្យគណនា



សវនកម្មផ្ទៃក្នុង
ដែលបានធ្វើសវនកម្ម

០៣

ការធ្វើសវនកម្មមិនផ្ទាល់
ដល់ទឹកនៃ



សវនកម្មផ្ទៃក្នុង
ដែលបានធ្វើសវនកម្ម

៤៩

ការិយាល័យនៃការត្រួតពិនិត្យ
គុណភាពនៃការងារសវនកម្ម



ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការ ធនាគារ ហត្ថា ដោយរក្សានូវនិរន្តរភាព និងសមត្ថភាពនៃការឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវផ្នែកផ្លូវច្បាប់និងការសេដ្ឋកិច្ច ការរាំងស្ទះនៃប្រព័ន្ធបច្ចេកវិទ្យា។ យន្តការនៃការគ្រប់គ្រងហានិភ័យធ្វើឱ្យ ធនាគារ ហត្ថា អាចគ្រប់គ្រងនូវកម្រិតហានិភ័យបានល្អ។ ប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានរៀបចំឡើងតាមរយៈរចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយគ្រប់គ្រងហានិភ័យនិងក្របខ័ណ្ឌនៃការទទួលកម្រិតនៃហានិភ័យ ដែលបានរៀបចំអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពស្របទៅតាមគោលនយោបាយរបស់ធនាគារមេក្នុងគោលបំណងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណ វាយតម្លៃ ការពារ និងត្រួតពិនិត្យហានិភ័យឱ្យស្ថិតក្នុងកម្រិតដែល ធនាគារ ហត្ថា ទទួលយក។ ការរួមចំណែក និងសហការណ៍ពីផ្នែកអាជីវកម្មដែលពាក់ព័ន្ធ បានចូលរួមយ៉ាងសំខាន់ដែលធ្វើឱ្យដំណើរការគ្រប់គ្រងហានិភ័យយកតម្លៃមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ធនាគារ ហត្ថា បង្កើតនូវការគ្រប់គ្រងហានិភ័យ

និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងអនុលោមទៅតាមប្រព័ន្ធការពារ ពាក្រម្រិត ការបែងចែកតួនាទី និងការសម្រេចចិត្តប្រកបដោយគណនេយ្យភាព។ ធនាគារ ហត្ថា អនុវត្តវិធីសាស្ត្រខ្សែបន្ទាត់ការពារ ពាក្រម្រិត ដោយអនុលោមតាមស្តង់ដារអន្តរជាតិ និងក្រុមហ៊ុនមេ ដូចខាងក្រោម៖

- ខ្សែបន្ទាត់ការពារទី១៖ ផ្នែកជូនមុខទទួលខុសត្រូវដោយផ្ទាល់ចំពោះការគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃ។
- ខ្សែបន្ទាត់ការពារទី២៖ ផ្នែកគ្រប់គ្រងហានិភ័យទទួលខុសត្រូវក្នុងការត្រួតពិនិត្យនិងការរៀបចំនូវគោលការណ៍និងនីតិវិធីគ្រប់គ្រងហានិភ័យ។
- ខ្សែបន្ទាត់ការពារទី៣៖ សវនកម្មខាងក្នុងទទួលខុសត្រូវក្នុងការផ្តល់ការត្រួតពិនិត្យដោយឯករាជ្យដោយធ្វើការវាយតម្លៃទៅលើប្រសិទ្ធភាពនៃការអនុវត្តនៃគោលនយោបាយនិងនីតិវិធី។



រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម អកម្ម និងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (ARBC) ត្រូវបានបង្កើតឡើង ដើម្បីរៀបចំ និងត្រួតពិនិត្យទៅលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ។

គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម អកម្ម និងហានិភ័យកម្រិតថ្នាក់គ្រប់គ្រង (ALRMC) ជាគណៈកម្មាធិការមួយផ្សេងទៀត ស្ថិតនៅកម្រិតថ្នាក់គ្រប់គ្រងដើម្បីត្រួតពិនិត្យមើលលើការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃរបស់ ធនាគារ ហ្គាឡា។

អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើងដោយមាននាយកដ្ឋានចំណុះចំនួនពីរ ១- នាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន និងទីផ្សារ និង ២- នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំ។ អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ

ដើរតួនាទីខ្សែបន្ទាត់ការពារទី២ និងមានមុខងារឯករាជ្យ ក្នុងការគ្រប់គ្រងហានិភ័យ និងរាយការណ៍ដោយផ្ទាល់ជូន លោកប្រធានអគ្គនាយក គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម អកម្ម និងហានិភ័យកម្រិតថ្នាក់គ្រប់គ្រង (ALRMC) និងគណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម អកម្ម និងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (ARBC)។

គោលនយោបាយគ្រប់គ្រងហានិភ័យនានាត្រូវបានបង្កើតឡើង និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន មានជាអាទិ៍ដូចជា គោលនយោបាយគ្រប់គ្រងហានិភ័យប្រតិបត្តិការ គោលនយោបាយគ្រប់គ្រងហានិភ័យឥណទាន គោលនយោបាយគ្រប់គ្រងហានិភ័យសន្ទនីយភាពនិងទីផ្សារ គោលនយោបាយគ្រប់គ្រងហានិភ័យនៃការកេងបន្លំ គោលនយោបាយគ្រប់គ្រងនិរន្តរភាពអាជីវកម្ម គោលនយោបាយតតឹមភាគី គោលនយោបាយឥណទាន និងគោលនយោបាយអ៊ីមកែរមិន។




រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ

ធនាគារ ហត្ថា អនុវត្តតាមក្របខ័ណ្ឌ វិស័យអាប់តែថាយ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាលផងដែរ។ ក្របខ័ណ្ឌ វិស័យអាប់តែថាយ ត្រូវពិនិត្យទៅលើសកម្មភាពទទួលយកហានិភ័យ ទាំងអស់ និងធានាថាសកម្មភាពសមស្របជាមួយវិស័យអាប់តែថាយ (Risk Appetite) និង វិស័យលើកទ្រាំ (Risk tolerance)។ គោលនយោបាយ នីតិវិធី និង សេចក្តីណែនាំទាំងឡាយ ត្រូវបានបង្កើត ទំនាក់ទំនង និង ត្រូវពិនិត្យបានគ្រប់ជ្រុងជ្រោយ។ ខាងក្រោមនេះជាហានិភ័យ ដែល ធនាគារ ហត្ថា អាចប្រឈមក្នុងការប្រតិបត្តិការ។



ហានិភ័យឥណទាន

មុខងារចម្បងគឺទទួលខុសត្រូវក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងហានិភ័យឥណទាន ការកំណត់លក្ខខណ្ឌសម្រាប់ការវិនិច្ឆ័យ លើការអនុម័តឥណទាន ការតាមដាននិងគ្រប់គ្រងហានិភ័យ ការចាត់ថ្នាក់ហានិភ័យឥណទាន និងការគណនាសំវិធានធនលើអ៊ីម ភែរមិន (Impairment) ការវិភាគហានិភ័យលើផលបត្រឥណទានដោយមានការផ្តល់ជាអនុសាសន៍ និងការចុះទៅត្រួតពិនិត្យ ឥណទានដោយឯករាជ្យនៅសាខា។



ហានិភ័យប្រតិបត្តិការ

ក្រុមការងារផ្នែកហានិភ័យប្រតិបត្តិការអនុវត្តការងាររបស់ខ្លួនដើម្បីធានាថាមានផលប៉ះពាល់មកលើ ធនាគារ ហត្ថា តិចបំផុតអំពី រាល់ព្រឹត្តិការណ៍នៃការបរាជ័យដែលកើតមានឡើងដោយសារកត្តាខាងក្នុង និង/ឬខាងក្រៅ ឬដោយការដាច់ចរន្ត ឬដាច់បណ្តាញ។ ធនាគារ ហត្ថា តែងតែអនុវត្តជាប្រចាំនូវការវាយតម្លៃដោយខ្លួនឯងលើហានិភ័យ និងការគ្រប់គ្រង (RCSA) ការតាមដានសូចនាករ ហានិភ័យសំខាន់ៗ (KRIs) ធៀបនឹងកម្រិតកំណត់ ការធ្វើរបាយការណ៍ឧប្បត្តិហេតុហានិភ័យប្រតិបត្តិការ (Operational Risk Incident) និងការធ្វើតេស្តជាប្រចាំទៅលើផែនការនិរន្តរភាពអាជីវកម្ម (BCP)។ ការដាក់ឱ្យប្រើប្រាស់-ផលិតផល/សេវាកម្មថ្មីៗ និង ការកែសម្រួលផលិតផល/សេវាកម្ម ដែលមានស្រាប់ ឬការកែសម្រួលដំណើរការ ឬការកែសម្រួលផ្នែកបច្ចេកវិទ្យា គឺត្រូវឱ្យធ្វើ ការវាយតម្លៃហានិភ័យឱ្យបានយ៉ាងល្អិតល្អន់ដើម្បីការពារហានិភ័យ និងកាត់បន្ថយហានិភ័យចម្បងៗ។



ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ មានន័យថាគឺជាការខាតបង់របស់ ធនាគារ ហត្ថា បណ្តាលមកពីការប្រែប្រួលថ្លៃប្រាក់ (តម្លៃ ឬអត្រា) លើទីផ្សារដែលអាចកើតមាននូវហានិភ័យក្នុងបញ្ជីជួញដូរ និង/ឬក្នុងបញ្ជីដែលមិនជួញដូរ ដែលមានក្នុងតារាងតុល្យការ និងក្រៅតារាងតុល្យការ។ ទោះបីយ៉ាងណាក៏ដោយ ធនាគារ ហត្ថា ប្រឈមមុខនឹងហានិភ័យតែមួយប៉ុណ្ណោះ គឺហានិភ័យលើបញ្ជីមិនជួញដូរ ដែលរួមមានដូចជា ហានិភ័យអត្រាការប្រាក់ និងហានិភ័យអត្រាប្តូរប្រាក់។ គោលនយោបាយហានិភ័យទីផ្សារ កម្រិតកំណត់ហានិភ័យ និងឧបករណ៍វាស់វែងហានិភ័យ ត្រូវបានដាក់ឱ្យប្រើប្រាស់ និងកំពុងអនុវត្ត។



ហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ ហត្ថា ទទួលស្គាល់សារៈសំខាន់នៃការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការគ្រប់គ្រង ហានិភ័យសន្ទនីយភាព ដែលសមស្របទៅតាមលក្ខខណ្ឌទីផ្សារ និងកម្រិតហានិភ័យដែលអាចទទួលយកបាន។ ដូច្នេះ ធនាគារ ហត្ថា ដាក់ឱ្យមានគោលនយោបាយហានិភ័យសាច់ប្រាក់ងាយស្រួល ឧបករណ៍វាស់វែងដែលគ្រប់គ្រាន់ ការតាមដានកម្រិតសន្ទនីយភាព ការវិភាគនិន្នាការ ឬឥរិយាបថសន្ទនីយភាព និងការធ្វើស្រួសតេស្ត (Stress Testing)។ ធនាគារ ហត្ថា រហូតមកដល់ពេលនេះ បានរក្សាអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ដោយបូកបន្ថែមការការពារខាងក្នុងពីលើការការកំណត់ដោយបទប្បញ្ញត្តិ។



ហានិភ័យយុទ្ធសាស្ត្រ

ហានិភ័យយុទ្ធសាស្ត្រ ជាហានិភ័យដែលកើតឡើងពីការកំណត់ និង អនុវត្តផែនការយុទ្ធសាស្ត្រ និង ប្រតិបត្តិការ មិនបានត្រឹមត្រូវ ឬមិនស្របគ្នាទៅនឹងបរិយាកាសខាងក្នុងដ៏សំខាន់ៗ ដូចជា ចំនួនបុគ្គលិក ឬប្រព័ន្ធគ្រប់គ្រងហានិភ័យដែលមានស្រាប់របស់ធនាគារ និងបរិយាកាសខាងក្រៅ ដែលអាចប៉ះពាល់ដល់ប្រាក់ចំណូល ដើមទុន ឬ ស្ថិរភាពនៃអាជីវកម្ម។



ហានិភ័យកេរ្តិ៍ឈ្មោះ

ហានិភ័យកេរ្តិ៍ឈ្មោះ ជាហានិភ័យដែលសាធារណជន រួមមាន អតិថិជន សមាគម វិនិយោគិន អ្នកវិភាគ និងអាជ្ញាធរត្រួតពិនិត្យ គិតអវិជ្ជមាន ឬ ខ្វះទំនុកចិត្តលើ ធនាគារ ហត្ថា ដែលអាចនាំឱ្យបាត់បង់ចំណូល និង/ឬ មូលធនរបស់ធនាគារ ទាំងពេលបច្ចុប្បន្ន និងអនាគត។



ហានិភ័យព័ត៌មានវិទ្យា

ហានិភ័យព័ត៌មានវិទ្យា គឺជាហានិភ័យសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីដំណើរការអាជីវកម្ម។ ដើម្បីគ្រប់គ្រងហានិភ័យនេះ ផែនការសង្គ្រោះគ្រោះមហន្តរាយ គោលនយោបាយគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មានវិទ្យាត្រូវបានរៀបចំនិងអនុវត្ត។

ការប្រតិបត្តិតាម

ធនាគារ ហត្ថា បានអនុវត្តគោលនយោបាយគ្រប់គ្រងលើ គោលនយោបាយ នីតិវិធី និងគោលការណ៍ប្រតិបត្តិការគ្រប់ៗ នាយកដ្ឋានប្រតិបត្តិតាមទទួលខុសត្រូវក្នុងការពិនិត្យនូវរាល់ គោលនយោបាយទាំងអស់ព្រមទាំងពិនិត្យនូវនីតិវិធី និងគោលការណ៍ប្រតិបត្តិការករណីដែលមានបញ្ហាទាក់ទងនឹងច្បាប់ និងបទប្បញ្ញត្តិ រួមទាំងការផ្តល់យោបល់ និងការយល់ ព្រមទាក់ទងនឹងការប្រតិបត្តិតាមតម្រូវការពាក់ព័ន្ធ។

នាយកដ្ឋានប្រតិបត្តិតាម រួមចំណែកក្នុងការអភិវឌ្ឍ ការអនុវត្ត និងរៀបចំកម្មវិធីបណ្តុះបណ្តាល និងការបញ្ជាបច្ចេកវិទ្យាប្រតិបត្តិតាមទៅកាន់បុគ្គលិកចាប់ពីចំណាប់ផ្តើមនៃការ ចូលបម្រើការងារជាមួយ ធនាគារ ហត្ថា តាមរយៈវគ្គបណ្តុះបណ្តាល រួមមាន ក្រុម ប្រតិបត្តិ (ដែលត្រូវបានហៅថា ក្រុមប្រតិបត្តិសីលធម៌ និងគោលការណ៍ S&L) ទំនាស់ ផលប្រយោជន៍ ការប្រឆាំងនឹងអំពើពុករលួយ និងការប្រឆាំងនឹងការលាងសម្អាតប្រាក់ ជាដើម។



នៅក្នុងឆ្នាំ២០១៩ ធនាគារ ហត្ថា បានរៀបចំដាក់ឱ្យមាននូវប្រព័ន្ធត្រួតពិនិត្យព័ត៌មាន អតិថិជន/វេដ្ចកិច្ចពាណិជ្ជកម្ម ជាមួយនឹងទិន្នន័យផ្ទាល់ពី DowJones និងប្រព័ន្ធតាមដាន បន្តប្រតិបត្តិការអតិថិជន ដើម្បីពង្រឹងការអនុលោមតាមតម្រូវការ AML/CFT ដើម្បី ការពារធនាគារពីការបំពានលើសកម្មភាព ML/TF និងកាត់បន្ថយហានិភ័យ ML/TF ដែលអាចត្រូវបានលាតត្រដាងពីពេលមួយទៅពេលមួយ ទោះបីជាទំនាក់ទំនងជាមួយ អតិថិជន និងដៃគូអាជីវកម្មក៏ដោយ។ ហើយការត្រួតពិនិត្យប្រចាំថ្ងៃនៃប្រតិបត្តិការរបស់ អតិថិជនគឺត្រូវបានដកចេញពីប្រព័ន្ធធនាគារស្វ័យ។

នាយកដ្ឋានអនុលោមភាពទទួលបន្ទុកក្នុងការរៀបចំរបាយការណ៍ប្រចាំខែជូនគណៈកម្មាធិការ ក្រុមប្រឹក្សាភិបាល និងត្រួតពិនិត្យប្រតិបត្តិការរបស់ AML/CFT ការបណ្តុះបណ្តាល និង ត្រួតពិនិត្យលើការជូនដំណឹង AML រៀបចំ និងបញ្ជូនរបាយការណ៍ស្តីពី AML/CFT និង របាយការណ៍ប្រតិបត្តិការសាច់ប្រាក់ (រួមទាំងប្រតិបត្តិការរបស់អតិថិជននៅលើម៉ាស៊ីន ATM) ទៅកាន់ផ្នែកហិរញ្ញវត្ថុកម្ពុជា (Cambodia Financial Intelligent)។ លើស ពីនេះ នាយកដ្ឋានប្រតិបត្តិតាមក៏ធ្វើការរាយការណ៍ទៅលើការត្រួតពិនិត្យលើគោលការណ៍ នីតិវិធី និងគោលការណ៍ប្រតិបត្តិរបស់ធនាគារ ចំណុចខ្វះខាត និងការមិនអនុលោមតាម ច្បាប់គ្រប់គ្រងអនុបាតហិរញ្ញវត្ថុ និងតម្រូវការផ្សេងៗ ទៀតពីធនាគារជាតិនៃកម្ពុជា និយតករ ពាក់ព័ន្ធ និងស្ថាប័នផ្តល់ហិរញ្ញប្បទាន ហើយជូនដំណឹងអំពីស្ថានភាពនានាដែលអាច កើតមានដល់អ្នកគ្រប់គ្រងឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក៏ដូចជារាយការណ៍ទៅ ក្រុមប្រឹក្សាភិបាលអំពីផលប៉ះពាល់ទាំងនោះ និងចំណាត់ការរបស់ថ្នាក់ដឹកនាំ។

មុខងារប្រតិបត្តិតាមធ្វើការវាយតម្លៃលើកម្រិតនៃការអនុវត្តតាមបទប្បញ្ញត្តិ និងផលប៉ះពាល់ ទូទៅពីបទប្បញ្ញត្តិដទៃទៀតដែលពាក់ព័ន្ធ និងការតម្រូវពីគ្រប់ដែលមានផលប៉ះពាល់ ប្រតិបត្តិការរបស់ ធនាគារ ហត្ថា។ ការអនុវត្តតាមការផ្លាស់ប្តូរនៃបទប្បញ្ញត្តិថ្មីៗ ដែល នៅសេសសល់ ត្រូវបានធ្វើការតាមដានពីមុខងារប្រតិបត្តិតាម និងធ្វើការផ្សព្វផ្សាយនៃ បច្ចុប្បន្នភាពទៅកាន់ថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាលផងដែរ។ របាយការណ៍ដែល រកឃើញលើសកម្មភាពអាជីវកម្ម និងប្រតិបត្តិការនៃការប្រតិបត្តិតាម ក៏ត្រូវបានរាយការណ៍ ទៅក្រុមប្រឹក្សាភិបាលផងដែរ ។



៣. របាយការណ៍នៃការគ្រប់គ្រងធុរកិច្ចសង្គម

សកម្មភាពទំនួលខុសត្រូវសង្គម

នៅក្នុងពិភពលោកមួយដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទំនួលខុសត្រូវសង្គមបន្តកើនឡើងក្នុងមជ្ឈដ្ឋានសហគ្រាសឯកជន សង្គមស៊ីវិល វិនិយោគិន និងភាគីពាក់ព័ន្ធដទៃទៀត។ តួយ៉ាង ធនាគារ ហត្ថា ធ្វើសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗ និងផ្តល់នូវលទ្ធផលជាវិជ្ជមានមកលើសហគមន៍ និងសង្គមទាំងមូល។

ទស្សនវិស័យ និងបេសកកម្មរបស់ ធនាគារ ហត្ថា គឺការផ្តល់ឱ្យអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត មានភាពងាយស្រួល និងនាំមុខគ្នា និងប្តេជ្ញាចិត្តក្នុងការប្រែក្លាយទស្សនវិស័យ និងបេសកកម្មរបស់ ធនាគារ ហត្ថា ទៅជាសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីឆ្លុះបញ្ចាំងពីសុឆន្ទៈរបស់ធនាគារ និងការឱ្យត្រលប់ទៅកាន់សហគមន៍ និងសង្គម។

ធនាគារ ហត្ថា និង ធនាគារ ក្រុងស្រី បានកំណត់សសរស្តម្ភចំនួន ៤ ផ្នែក ជាសូចនាករសម្រាប់ធ្វើសកម្មភាព និងវាស់វែង។ សសរស្តម្ភទាំង៤ ឆ្លើយតបនឹងផលប្រយោជន៍របស់សង្គម និងលើកស្ទួយការចូលរួមរបស់ស្ថាប័នជាវិជ្ជមានដល់ការអភិវឌ្ឍ និងការរីកចម្រើនប្រកបដោយចីរភាព។

ជាលទ្ធផល នៅក្នុងឆ្នាំ២០២២ ធនាគារ ហត្ថា បានប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគម្រោងសកម្មភាពសង្គមដែលស្ថិតនៅក្រោមសសរស្តម្ភទាំង៤ ដូចខាងក្រោម៖

១. ការបង្កើតតម្លៃការងារសង្គមប្រកបដោយចីរភាព

- បានអប់រំ និងលើកទឹកចិត្តនិយោជិតក្នុងការចូលរួមយ៉ាងសកម្មនូវសកម្មភាពនិងការយល់ដឹងផ្នែកសង្គម និងបរិស្ថាន និងបានកំណត់សូចនាករសម្រាប់និយោជិតម្នាក់ៗ ក្នុងគោលដៅសម្រេចឱ្យបាននូវសកម្មភាពការងារទំនួលខុសត្រូវសង្គមយ៉ាងតិចឱ្យបាន៣សកម្មភាពក្នុងមួយឆ្នាំ។
- បានធ្វើការផ្សព្វផ្សាយសារអប់រំស្តីពីការការពារបរិស្ថាន និងការអប់រំច្បាប់ចរាចរណ៍តាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់ធនាគារ ហត្ថា។

៣. ការថែរក្សាបរិស្ថាន

- បានជួយសម្អាតទីក្រុង និងទីសាធារណៈ តាមរយៈការប្រមូលសំរាម
- បានចូលរួមសកម្មភាពរត់ប្រណាំងម៉ារ៉ាតុង
- បានដាំដើមឈើ

២. ការគាំទ្រ និងជួយដល់សហគមន៍

- បានបរិច្ចាគឈាមទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម
- បានឧបត្ថម្ភស្បៀងអាហារ ទៅដល់មណ្ឌលកុមារកំព្រា
- បានឧបត្ថម្ភស្បៀងអាហារ ទៅដល់គ្រួសារ/ប្រជាជនក្រីក្រ
- បានឧបត្ថម្ភស្បៀងអាហារ ទៅដល់គ្រូបង្រៀន នៅថ្ងៃទី១២គ្រូបង្រៀន
- បានឧបត្ថម្ភសម្ភារសិក្សា ទៅដល់សិស្សានុសិស្ស
- បានផ្តល់កេរ្តិ៍ឈ្មោះ ទៅដល់សាលាបឋមសិក្សា
- បានរួមចំណែកដល់ការដាំដើមឈើ
- បានរួមចំណែកក្នុងការជួសជុលផ្លូវ
- បានឧបត្ថម្ភស៊ីម៉ង់ ទៅដល់វត្តអារាម
- បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ជិះកង់
- បានឧបត្ថម្ភអំពូលសូឡាដើរដោយពន្លឺព្រះអាទិត្យ ទៅដល់សាលាស្រុក

៤. ការឧបត្ថម្ភ និងគាំទ្រផ្នែកហិរញ្ញវត្ថុ

- បានឧបត្ថម្ភប្រាក់ តាមរយៈការជួយគាំទ្រ និងការបែងចែកសប្តាច់ទៅដល់មន្ទីរពេទ្យកុមារអង្គរ
- បានឧបត្ថម្ភប្រាក់ តាមរយៈភ្នាក់ងារទ្រទ្រង់នី ទៅដល់មូលនិធិរក្សាកុមារ



សូចនាករសមិទ្ធផលបរិស្ថាន

ធនាគារ ហត្ថា មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការដាក់បញ្ចូលការការពារបរិស្ថាន និងសង្គមទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនដើម្បីធានាឱ្យមានការប្រតិបត្តិដ៏ត្រឹមត្រូវ តាមបទដ្ឋានសូចនាករសង្គម និងបរិស្ថាន ដែលនឹងផ្តល់ផលប្រយោជន៍ជារួមដល់អាជីវកម្មរបស់អតិថិជន។

សូចនាករសង្គម និងបរិស្ថាន

ការយកចិត្តទុកដាក់ពីការការពារបរិស្ថាន និងសង្គម ដោយដាក់បញ្ចូលទៅក្នុងការប្រតិបត្តិការរបស់ ធនាគារ ហត្ថា ម.ក ដែលការងារនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ធនាគារ និងភាគីពាក់ព័ន្ធផ្សេងៗ ដូចជា អតិថិជន និងសហគមន៍ឬការការពារជាសាធារណៈ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ដោយផ្ទាល់ និងដោយប្រយោល) តាមរយៈអតិថិជនលើការប្រើប្រាស់សម្រាប់គោលបំណងអាជីវកម្មទាំងអស់ដោយផ្អែកលើចំណាត់ថ្នាក់បរិស្ថាន និងសង្គម ត្រូវបានកំណត់ជាបីប្រភេទដូចបានកំណត់ខាងក្រោម៖



ចំណាត់ថ្នាក់ប្រភេទ C



(ហានិភ័យ បរិស្ថាននិងសង្គមកម្រិត ទាប)

២៤.៥៨៩

ចំណាត់ថ្នាក់ប្រភេទ B



(ហានិភ័យ បរិស្ថាននិងសង្គមកម្រិត មធ្យម)

៣៧៨

ចំណាត់ថ្នាក់ប្រភេទ A



(ហានិភ័យ បរិស្ថាននិងសង្គមកម្រិត ខ្ពស់)

0



សូចនាករសមិទ្ធផលបរិស្ថាន

ដើម្បីរក្សា និងបន្តឱ្យបាននូវការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ធនាគារ ហាត្លា នៅតែបន្តការតាមដានលើការប្រើប្រាស់នូវធនធានមួយចំនួនដោយត្រូវធ្វើការប្រៀបធៀបជាមួយទិន្នន័យនៃការប្រើប្រាស់ពីឆ្នាំមុន។ នៅឆ្នាំ២០២២ ការប្រើប្រាស់ធនធានមួយចំនួន ពោលគឺមានការថយចុះលើបរិមាណនៃការប្រើប្រាស់របស់បុគ្គលិកម្នាក់ៗមានដូចបង្ហាញក្នុងតារាងខាងក្រោម៖

ល.រ	ចំណាយ	២០២០	២០២១	២០២២
១	ទឹក (គីឡូ)	៩,៦៦	៩,៣៣	៩,៩៩
២	ក្រដាស (សន្លឹក)	៦,២៥	៥,៦២	៥,៩២
៣	ក្រដាសអនាម័យ (ជុំ)	៤,៦៣	៤,៥៣	៥,៣២
៤	ភ្លើងអគ្គិសនី (គីឡូវ៉ាត់)	៨៧៨,៧០	៨៤៤,៤៧	៩០៣,៧៦
៥	ប្រេង (លីត្រ)	០,២៣	០,១៦	០,១៩
៦	ប្រេងសាំង (លីត្រ)	៥,០៣	៣,២១	៣,៥៦
៧	ប្រេងម៉ាស៊ូត (លីត្រ)	២០,៣៦	១៦,៣០	១៨,៤៦

ដ. របាយការណ៍ក្រុមប្រឹក្សាភិបាល

តួលេខទាំងនេះចាប់ពីទំព័រ៦២ ដល់៧១ ត្រូវបានដកស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុ ក្នុងកំឡុងកាលបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលក្នុងរបាយការណ៍នេះ៖

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវរបាយការណ៍របស់ ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ហត្ថា ម.ក (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា “សម្ព័ន្ធធនាគារ”) និងរបាយការណ៍

សវនករ Deloitte (Cambodia) Co., Ltd., បានពិនិត្យត្រឹមត្រូវ និងសមស្របដែល បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) សម្រាប់ កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សកម្មភាពចម្បង

ធនាគារបានចូលរួមជាចម្បងលើគ្រប់ទិដ្ឋភាពនៃអាជីវកម្មធនាគារ និងការផ្តល់សេវាពាក់ព័ន្ធហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កំឡុងឆ្នាំនេះ ពុំមានការផ្លាស់ប្តូរជាសារវន្ត ចំពោះសកម្មភាពសំខាន់ៗទាំងនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនពន្ធដកពន្ធ	៩២.១៧២.៨៩១	៣៧៦.៧១០.៦០៤	៥៧.១៧២.៦៨៨	២៣២.៥៧៨.៤៩៦
ចំណាយពន្ធលើប្រាក់ចំណេញ	(១៨.៣២៩.២៤០)	(៧៤.៩១១.៦០៤)	(១២.១៦៦.១០៧)	(៤៩.៤៩១.៧២៣)
ប្រាក់ចំណេញក្នុងគ្រា	៧៣.៨៤៣.៦៥១	៣០១.៧៩៩.០០០	៤៥.០០៦.៥៨១	១៨៣.០៨៦.៧៧៣

ធនាគារ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនពន្ធដកពន្ធ	៩២.៣៣៧.០៦៦	៣៧៧.៣៨១.៥៨៧	៥៦.៧៣៣.៦១២	២៣០.៧៩២.៣៣៣
ចំណាយពន្ធលើប្រាក់ចំណេញ	(១៨.៤៦៧.៩១៣)	(៧៥.៤៧៨.៣៦០)	(១២.១៨០.៣២២)	(៤៩.៥៤៩.៥៥០)
ប្រាក់ចំណេញក្នុងគ្រា	៧៣.៨៦៩.១៥៣	៣០១.៩០៣.២២៧	៤៤.៥៥៣.២៩០	១៨១.២៤២.៧៨៣

ភាគលាភ

ពុំមានភាគលាភត្រូវបានប្រកាស ឬបែងចែកក្នុងកំឡុងកាលបរិច្ឆេទនេះទេ (២០២១៖ ពុំមាន)។

ដើមទុន

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តសំណើរបស់ធនាគារ ក្នុងការបង្កើនដើមទុនចំនួន២៥លានដុល្លារអាមេរិក ពី១១៥លានដុល្លារអាមេរិក ដល់ ១៤០លានដុល្លារអាមេរិក។ ការកែតម្រូវលក្ខន្តិកៈរបស់ធនាគារ ត្រូវបានអនុម័តដោយ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធន នៅក្នុងកាលបរិច្ឆេទនេះ ទេ ក្រៅពីការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការលុបចេញពីបញ្ជី និងសំវិធានធន លើទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមាន មូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាសកម្មភាពត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងការលុបចេញ

ពីបញ្ជីលើទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាទាំងស្រុង ឬចំណែកណាមួយ និងបានធ្វើសំវិធានធនលើការខាតបង់ពីឱនភាពតម្លៃទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលបានដឹងថានឹងមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យា ត្រូវបានលុបចោល និងបានធ្វើសំវិធានធនគ្រប់គ្រាន់ ចំពោះការខាតបង់ពីឱនភាពតម្លៃទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលការលុបចេញពីបញ្ជី ឬ សំវិធានធនលើការខាតបង់ពីឱនភាពតម្លៃទៅលើទ្រព្យសកម្មហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនោះទេមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងអស់ (លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ) ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

- គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖
- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលកើតមានឡើង ចាប់តាំងពីចុងការិយបរិច្ឆេទបញ្ចប់ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ក្រៅពីការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។
 - (ខ) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទបញ្ចប់ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលមានមតិយោបល់ថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវសង ឬអាចនឹងត្រូវសងក្នុងរយៈពេល១២ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជា

សារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដល់កាលកំណត់សង។

ការផ្លាស់ប្តូរហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងអាចបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ លើកលែងតែជម្ងឺកូវីដ-១៩។

ក្រុមប្រឹក្សាភិបាលមានមតិថានៅក្នុងចន្លោះពេលចាប់ពី ការិយបរិច្ឆេទបញ្ចប់ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

វិស័យក្លរូណ និងផលប៉ះពាល់លើការខាតបង់ឥណទានដែលរំពឹងទុក

ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) ត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរបាយការណ៍។ ការផ្ទុះឡើងនៃវិស័យក្លរូណ (“កូវីដ-១៩”) បានរាលដាលជាសកល ធ្វើឱ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗ ត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក ដែលក្នុងនោះការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់។ គណៈគ្រប់គ្រងព្យាករណ៍ផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរជាសារវន្ត ពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងគិតត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍នេះ រួមមាន៖

- លោក Dan Harsono ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកប្រឹក្សាជាន់ខ្ពស់របស់ ធនាគារ ក្រុងស្រី (ចូលនិវត្តន៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)
- លោក Phonganant Thanattrai ជាប្រធានក្រុមប្រឹក្សាភិបាល និង Vice Presiden និង Head នៃ Retail and Consumer របស់ ធនាគារ ក្រុងស្រី (តែងតាំងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៣)
- លោក Chandrashekar Subramanian Krishoolndmangalam ជាអភិបាល និងអគ្គនាយកផ្នែកគ្រប់គ្រងហានិភ័យ
- លោក Pairote Cheunkrut ជាអភិបាល និងជាអគ្គនាយកផ្នែកយុទ្ធសាស្ត្ររបស់ ធនាគារ ក្រុងស្រី
- កញ្ញា Duangdao Wongpanitkrit ជាអភិបាល និងជាអគ្គនាយកផ្នែកហិរញ្ញវត្ថុ របស់ ធនាគារ ក្រុងស្រី
- លោក ហួត អៀងតុង ជាអភិបាល និងជាប្រធានអគ្គនាយករបស់ ធនាគារ ហត្ថា ម.ក
- លោក Wanchairabin Jitwattanatam ជា Executive Vice President នៃ Regional Business Division នៃ Krungsri
- លោក ឌី ដាវឌ្យ ជាអភិបាលឯករាជ្យ និងជាសកលវិទ្យាធិការអន្តរជាតិសកលវិទ្យាល័យ វៀតណាម
- លោក ឡូឡូ ហៃ ជាអភិបាលឯករាជ្យ
- លោក ប៉ាក់ សេរីវឌ្ឍនា ជាអភិបាលឯករាជ្យ

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានសម្ព័ន្ធ ធនាគារ និងធនាគារជាតិ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់ សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយក ភាគហ៊ុននោះទេ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ របស់សម្ព័ន្ធធនាគារ និងធនាគារទទួលបានឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណា មួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាឡើងវិញដោយសម្ព័ន្ធធនាគារ និងធនាគារ ឬធនាគារដែល សមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារដែលសមាជិក ក្រុម ប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែមាន ការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា ភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើឱ្យប្រាកដថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើង យ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ

ធនាគារ និងធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ សាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកប ដោយសង្គតិភាព។
- អនុវត្តទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅ កាត់ថា "CIFRSs") ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមាន ភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះ ត្រូវបានបង្ហាញ ពន្យល់ និង កំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមាន ប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការ អាជីវកម្ម លុះត្រាតែមានករណីមិនសមរម្យក្នុងការសន្មតថា សម្ព័ន្ធធនាគារ និង ធនាគារ នឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត។
- ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារ ឱ្យមានប្រសិទ្ធភាព និងចូលរួម រាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយណា ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិ ការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាភារកិច្ចនេះត្រូវបានផ្តុះបញ្ចាំ យ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តនូវរាល់ការតម្រូវ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ អមនឹងកំណត់សម្គាល់ដូចដែលបានភ្ជាប់ បានបង្ហាញនូវភាព ត្រឹមត្រូវនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមនិងដាច់ដោយឡែក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក ហួត អៀងតុង
ប្រធានអគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣

៥. របាយការណ៍របស់សវនករឯករាជ្យ

តារាងតុល្យការ

ទ្រព្យសកម្ម	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ CIFRS		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ CIFRS	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៦៥.១០៦.១១៧	២៦៨.០៤១.៨៨៤	៥៣.៦០៥.៩៧៨	២១៨.៣៩០.៧៥៤
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	២៥៥.៧៦៣.៧៣៣	១.០៥២.៩៧៩.២៨៩	២២២.២៤៤.២៨៦	៩០៥.៤២៣.២២១
សមតុល្យនៅធនាគារនានា	៣៩.២៧១.៥៥២	១៦១.៦៨០.៩៨០	៣៦.៣៥៨.១២១	១៤៨.១២២.៩៨៥
ឥណទានផ្តល់ដល់អតិថិជន	១.៩០២.៥០៤.៦៩៥	៧.៨៣២.៦១១.៨២៩	១.៦៥៥.៧៣៩.៤៦២	៦.៧៤៥.៤៨២.៥៦៨
វិនិយោគលើមូលបត្រ	១៥.៧០២.៩១៧	៦៤.៦៤៨.៩០៩	២០.០០០	៨១.៤៨០
វិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ	៣.៥០៨.៨៤៤	១៤.៤៤៥.៩១១	៤៩០	១.៩៩៦
ឧបករណ៍ និងស្បៀងសម្រាប់ទប់ស្កាត់ហានិភ័យ	២១.៩៣២.៣៥៧	៩០.២៩៥.៥១៤	២១.៤២១	៨៧.២៦៩
ទ្រព្យ និងបរិក្ខារ	១៧.៤២៩.៥២៩	៧១.៧៥៧.៣៧១	៨.២៣៣.៤៨៨	៣៣.៥៤៣.២៣០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២០.៩២៤.៥៧២	៨៦.១៤៦.៤៦៣	២១.០៣៨.៣៦០	៨៥.៧១០.២៧៩
ទ្រព្យសកម្មអរូបី	៤.៣៦០.៤០៧	១៧.៩៥១.៧៩៦	៤.៤៥៤.៥៦៧	១៨.៣២៧.១៦២
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	២.៤៦៨.៩៦៧	១០.១៦៤.៧៣៧	៨.២៤៩.៧៦៩	៣៣.៦០៩.៥៥៩
ទ្រព្យសកម្មផ្សេងៗ	២៣.៨៧៦.២៥០	៩៨.២៩៨.៥២១	២៦.៦៥១.៨៧៥	១០៨.៥៧៩.៧៣៨
សរុបទ្រព្យសកម្ម	២.៣៧២.៨៤៩.៩៤០	៩.៧៦៩.០២៣.២០៤	២.០៣៦.៦៦១.៨១៧	៨.២៩៧.៣៦០.២៤១

បំណុល និងមូលធន

បំណុល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ CIFRS		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ CIFRS	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ	១.១៩៣.៣៥៧.៣២៩	៤.៩១៣.០៥២.១២៣	១.០៤០.៤៣២.២៧៧	៤.២៣៨.៧២១.០៩៦
មូលបត្របំណុល	៤៣.៧២៦.៦៩៩	១៨០.០២២.៨២០	-	-
ប្រាក់កម្ចី	៥៧៩.៧៦៩.៦៨៩	២.៣៨៦.៩១១.៨១០	៥៥៨.៥៦៣.៤៣២	២.២៧៥.៥៨៧.៤២២
អនុបំណុល	៧៤.០១២.៣០២	៣០៤.៧០៨.៦៤៧	៤៤.១០៦.១៦៧	១៧៩.៦៨៨.៥២៤
ឧបករណ៍ និងស្បៀងសម្រាប់ទប់ស្កាត់ ហានិភ័យ	១.៧៣០.០៨៣	៧.១២២.៧៥២	២.៥១០.៦៩៣	១០.២២៨.៥៦៣
បំណុលពន្ធលើប្រាក់ចំណេញ	១៣.៧១០.១២៧	៥៦.៤៤៤.៥៩៣	១២.៨៥៦.៣១១	៥២.៣៧៦.៦១១
បំណុលរកតិសន្យា	២៣.០៦១.១៤៩	៩៤.៩៤២.៧៥០	២២.៧២៥.៣៩៥	៩២.៥៨៣.២៥៩
សំវិធានធន	៤.០៦៨	១៦.៧៤៨	១១.៥៩៦	៤៧.២៤២
បំណុលធានាហិរញ្ញវត្ថុ	២.៨៩២.៤៣៣	១១.៩០៨.១៤៧	-	-
បំណុលផ្សេងៗ	១៩.៧៣៧.៣១៥	៨១.២៥៨.៥២៧	២៣.០៩៤.៥២៧	៩៤.០៨៧.១០៣
សរុបបំណុល	១.៩៥២.០០១.១៩៤	៨.០៣៦.៣៨៨.៩១៧	១.៧០៤.៣០០.៣៩៨	៦.៩៤៣.៣១៩.៨២០

មូលធន	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ CIFRS		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ CIFRS	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុន	១៤០.០០០.០០០	៥៧៦.៣៨០.០០០	១៤០.០០០.០០០	៥៧០.៣៦០.០០០
បុព្វលាភភាគហ៊ុន	១៩.០៨២.៥០២	៧៨.៥៦២.៦៦១	១៩.០៨២.៥០២	៧៧.៧៤២.១១៣
ទុនបម្រុង	៤៤.៨១៧.៥៤៩	១៩៤.៧៩៨.២៦៩	១៤.៨៣០.៨៧២	៦៤.៨៨៧.១០៦
ទុនបម្រុងដែលមិនតម្រូវបែងចែក	៧០.០០០.០០០	២៨៨.១៩០.០០០	៥០.០០០.០០០	២០៣.៧០០.០០០
ប្រាក់ចំណេញរក្សាទុក	១៤៦.៩៤៨.៦៩៥	៥៩៤.៧០៣.៣៥៧	១០៨.៤៤៨.០៤៥	៤៣៧.៣៥១.២០២
សរុបមូលធន	៤២០.៨៤៨.៧៤៦	១.៧៣២.៦៣៤.២៨៧	៣៣២.៣៦១.៤១៩	១.៣៥៤.០៤០.៤២១
សរុបចំណូល និងមូលធន	២.៣៧២.៨៤៩.៩៤០	៩.៧៦៩.០២៣.២០៤	២.០៣៦.៦៦១.៨១៧	៨.២៩៧.៣៦០.២៤១

របាយការណ៍ចំណូល

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ CIFRS		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ CIFRS	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	២៧៣.៣៣៩.៧៨៧	១.១១៧.១៣៩.៧០៩	២១៦.៧៧២.១០០	៨៨១.៨២៨.៩០៣
ចំណាយលើការប្រាក់	(១១០.៩០៧.៨៤៤)	(៤៥៣.២៨០.៣៥៨)	(៨៨.៩០៥.៨៣៣)	(៣៦១.៦៦៨.៩២៩)
ចំណូលសុទ្ធពីការប្រាក់	១៦២.៤៣១.៩៤៣	៦៦៣.៨៥៩.៣៥១	១២៧.៨៦៦.២៦៧	៥២០.១៥៩.៩៧៤
ចំណូលពីកម្រៃ និងជើងសារ	១០.៤៦៤.៩៤៨	៤២.៧៧០.២៤២	៧.៧១៦.៣៥៣	៣១.៣៩០.១២៤
ចំណាយលើកម្រៃ និងជើងសារ	(១.៧១៣.២៥១)	(៧.០០២.០៥៧)	(១.០២៨.៩៩១)	(៤.១៨៥.៩៣៥)
ចំណូលសុទ្ធពីកម្រៃ និងជើងសារ	៨.៧៥១.៦៩៧	៣៥.៧៦៨.១៨៥	៦.៦៨៧.៣៦២	២៧.២០៤.១៨៩
ការខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាម FVTPL	(១.០២៥.១៤៦)	(៤.១៨៩.៧៧២)	(៥២៦.១៤៣)	(២.១៤០.៣៥០)
ចំណូលផ្សេងៗ	២៦៩.៤១៦	១.១០១.១០៣	៣០២.៧២០	១.២៣១.៤៦៥
ការខាតលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	(៤.៧១៦.៣៥៣)	(១៩.២៧៥.៧៣៥)	(៤.៧៦៦.០៦០)	(១៩.៣៨៨.៣៣២)
ចំណាយលើបុគ្គលិក	(៥៣.៤៥៨.៨៧២)	(២១៨.៤៨៦.៤១០)	(៤៧.៨៧៧.៦១៦)	(១៩៤.៧៦៦.១៤២)
ចំណាយរំលស់	(៦.៧៥៩.២៥៦)	(២៧.៦២៥.០៧៩)	(៦.១៦៣.៦៥៧)	(២៥.០៧៣.៧៥៧)
ចំណាយផ្សេងៗ	(១៣.១៥៦.៣៦៣)	(៥៣.៧៧០.០៥៦)	(១៨.៧៨៩.២៦១)	(៧៦.៤៣៤.៧១៤)
ប្រាក់ចំណេញមុនពន្ធដារ	៩២.៣៣៧.០៦៦	៣៧៧.៣៨១.៥៨៧	៥៦.៧៣៣.៦១២	២៣០.៧៩២.៣៣៣
ចំណាយពន្ធលើប្រាក់ចំណេញ	(១៨.៤៦៧.៩១៣)	(៧៥.៤៧៨.៣៦០)	(១២.១៨០.៣២២)	(៤៩.៥៤៩.៥៥០)
ប្រាក់ចំណេញក្នុងឆ្នាំ	៧៣.៨៦៩.១៥៣	៣០១.៩០៣.២២៧	៤៤.៥៥៣.២៩០	១៨១.២៤២.៧៨៣
លទ្ធផលលំអិតផ្សេងៗ	១៤.៦១៨.១៧៤	៧០.៤៦៧.៤៤២	៣.៤១១.៧១៨	១៨.៣៦៥.៤៧២
លទ្ធផលលម្អិតក្នុងឆ្នាំសរុប	៨៨.២៨៧.៣២៧	៣៧២.៣៧០.៦៦៩	៤៧.៩៦៥.០០៨	១៩៩.៦០៨.២៥៥

របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន	បុព្វលាភភាគហ៊ុន	ទុនបម្រុង	ទុនបម្រុងដែលមិនត្រូវបែងចែក	ប្រាក់ចំណេញរក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	១១៥.០០០.០០០	១៩.០៨២.៥០២	(១.៩៦៨.៦៣៤)	៣០.០០០.០០០	៩៧.២៨២.៥៤៣	២៥៩.៣៩៦.៤១១
ការបោះផ្សាយដើមទុនបន្ថែម	២៥.០០០.០០០	-	-	-	-	២៥.០០០.០០០
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	-	-	៤៤.៥៥៣.២៩០	៤៤.៥៥៣.២៩០
លទ្ធផលលម្អិតខាតផ្សេងៗ	-	-	៣.៤១១.៧១៨	-	-	៣.៤១១.៧១៨
លទ្ធផលលម្អិតក្នុងឆ្នាំ	-	-	៣.៤១១.៧១៨	-	៤៤.៥៥៣.២៩០	៤៧.៩៦៥.០០៨
ការផ្ទេរ	-	-	១៣.៣៨៧.៧៨៨	២០.០០០.០០០	(៣៣.៣៨៧.៧៨៨)	-
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១៤០.០០០.០០០	១៩.០៨២.៥០២	១៤.៨៣០.៨៧២	៥០.០០០.០០០	១០៨.៤៤៨.០៤៥	៣៣២.៣៦១.៤១៩
សមមូលគាត់រៀប	៥៧០.៣៦០.០០០	៧៧.៧៤២.១១៣	៦៤.៨៨៧.១០៦	២០៣.៧០០.០០០	៤៣៧.៣៥១.២០២	១.៣៥៤.០៤០.៤២១
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១៤០.០០០.០០០	១៩.០៨២.៥០២	១៤.៨៣០.៨៧២	៥០.០០០.០០០	១០៨.៤៤៨.០៤៥	៣៣២.៣៦១.៤១៩
ការបោះផ្សាយដើមទុនបន្ថែម	-	-	-	-	-	-
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	-	-	៧៣.៨៦៩.១៥៣	៧៣.៨៦៩.១៥៣
លទ្ធផលលម្អិតខាតផ្សេងៗ	-	-	១៤.៦១៨.១៧៤	-	-	១៤.៦១៨.១៧៤
លទ្ធផលលម្អិតក្នុងឆ្នាំ	-	-	១៤.៦១៨.១៧៤	-	៧៣.៨៦៩.១៥៣	៨៨.៤៨៥.៣០៧
ការផ្ទេរ	-	-	១៥.៣៦៨.៥០៣	២០.០០០.០០០	(៣៥.៣៦៨.៥០៣)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៤០.០០០.០០០	១៩.០៨២.៥០២	៤៤.៨១៧.៥៤៩	៧០.០០០.០០០	១៤៦.៩៤៨.៦៩៥	៤២០.៨៤៨.៧៤៦
សមមូលគាត់រៀប	៥៧៦.៣៨០.០០០	៧៨.៥៦២.៦៦១	១៩៤.៧៩៨.២៦៩	២៨៨.១៩០.០០០	៥៩៤.៧០៣.៣៥៧	១.៧៣២.៦៣៤.២៨៧

របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍លំហូរសាច់ប្រាក់ (១/២)

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនពន្ធដក	៩២.៣៣៧.០៦៦	៣៧៧.៣៨១.៥៨៧	៥៦.៧៣៣.៦១២	២៣០.៧៩២.៣៣៣
និយ័តភាពលើ៖				
ចំណូលសុទ្ធពីការប្រាក់	(១៦២.៤៣១.៩៤៣)	(៦៦៣.៨៥៩.៣៥១)	(១២៧.៨៦៦.២៦៧)	(៥២០.១៥៩.៩៧៤)
ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុនានាវាស់វែងតាម FVTPL	១.០២៥.១៤៦	៤.១៨៩.៧៧២	៥២៦.១៤៣	២.១៤០.៣៥០
ភាគលាភពីការវិនិយោគលើមូលបត្រតាម FVOCI	(១៥.៥០២)	(៦៣.៣៥៦)	(១៥.៥៧៧)	(៦៣.៣៦៦)
ការខាតសុទ្ធលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	៤.៧១៦.៣៥៣	១៩.២៧៥.៧៣៥	៤.៧៦៦.០៦០	១៩.៣៨៨.៣៣២
ចំណាយរំលស់	៦.៧៥៩.២៥៦	២៧.៦២៥.០៧៩	៦.១៦៣.៦៥៧	២៥.០៧៣.៧៥៧
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	១.៩១៧.៦៥០	៧.៨៣៧.៤៣៦	១.៨១៥.៥៤៦	៧.៣៨៥.៦៤១
ចំណូលសេវាកម្មពីការធានាផ្សេងៗ	(៦១៥.៩២១)	(២.៥១៧.២៦៩)	-	-
(ចំណេញ)/ខាតពីការលក់ទ្រព្យ និងបរិក្ខារ	(៩៦.៩៨៥)	(៣៩៦.៣៧៨)	(២៦០)	(១.០៥៨)
ទ្រព្យ និងបរិក្ខារទ្រព្យអរូបីដែលបានលុបចោល	-	-	៩៤.៧០១	៣៨៥.២៤៤
លម្អៀងពីការប្តូររូបិយប័ណ្ណ ធាតុជាប្រភេទរូបិយវត្ថុ	១.៣៨៥.៨៤៨	៥.៦៦៣.៩៦១	(៤.៤៦១.៤៣៩)	(១៨.១៤៩.១៣៤)
សរុបលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ	(៥៥.០១៩.០៣២)	(២២៤.៨៦២.៧៨៤)	(៦២.២៤៣.៨២៤)	(២៥៣.២០៧.៨៧៥)
បម្រែបម្រួល៖				
សមតុល្យនៅ ធនាគារជាតិ នៃ កម្ពុជា	(២៦.៣០៨.០៧២)	(១០៧.៥២១.០៩០)	(៤.៣៣៦.៩៨៨)	(១៧.៦៤២.៨៦៧)
សមតុល្យនៅធនាគារនានា	(៣០៧.៦៦២)	(១.២៥៧.៤១៥)	(៣០៤.៥១៣)	(១.២៣៨.៧៩៩)
ឥណទានផ្តល់ដល់អតិថិជន	(២៥០.៨៨៨.៨៨៨)	(១.០២៥.២១៩.៤០៥)	(៣៧១.១៩៦.២៤៣)	(១.៥១០.០២៦.៣១៧)
ទ្រព្យសកម្មផ្សេងៗ	២.៤៣១.២៣៧	៩.៩៣៦.៤៦៦	(៤.២៨៦.៨៣៦)	(១៧.៤៣៨.៨៤៩)
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ	១៤៣.០១៩.៣៧៤	៥៨៤.៥២០.១៨២	២៣៣.៩៤៨.២១៣	៩៥១.៧០១.៣៣០

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលផ្សេងៗ	(៣.៣៥៧.២១២)	(១៣.៧២០.៩២៥)	១៣.១៨៩.៨១៩	៥៣.៦៥៦.១៨៤
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(១៩០.៣៩០.២៥៥)	(៧៧៨.១២៤.៩៧១)	(១៩៥.២៣០.៣៧២)	(៧៩៤.១៩៧.១៥៣)
ការប្រាក់បានទទួល	២៦៧.៥៦៣.៩១៨	១.០៩៣.៥៣៣.៧៣៣	២១៣.៣៦១.៤២០	៨៦៧.៩៥៤.២៥៧
ការប្រាក់បានបង់	(៩៧.២៥២.៨៥៥)	(៣៩៧.៤៧២.៤១៨)	(៨៦.៧៤៦.៤៦៦)	(៣៥២.៨៨៤.៦២៤)
ពន្ធលើប្រាក់ចំណេញបានបង់	(១៥.៤៨៧.៨៣៩)	(៦៣.២៩៨.៧៩៨)	(៨.៩២២.៣៤២)	(៣៦.២៩៦.០៨៧)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(៣៥.៥៦៧.០៣១)	(១៤៥.៣៦២.៤៥៤)	(៧៧.៥៣៧.៧៦០)	(៣១៥.៤២៣.៦០៧)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(១១.៥៧៧.៥២៧)	(៤៧.៣១៧.៣៥៣)	(៤.៩៤៦.២៨៧)	(២០.១២១.៤៩៦)
ការទិញទ្រព្យសកម្មអរូបី	(៧០៨.៦១៩)	(២.៨៩៦.១២៦)	(១.៣៨១.០២០)	(៥.៦១៧.៩៨៩)
ការទិញមូលបត្រវិនិយោគផ្សេងៗ	(១៥.០០០.០០០)	(៦១.៣០៥.០០០)	-	-
ប្រាក់បញ្ញើនៃដើមទុនធានា	-	-	(២.៥០០.០០០)	(១០.១៧០.០០០)
ការសាងសង់អគារបង់មុន	-	-	(៧.០៦១.៥២២)	(២៨.៧២៦.២៧១)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ	១០០.៧៤៨	៤១១.៧៥៧	១.៧៣៦	៧.០៦២
ភាគលាភបានទទួល	១៥.៥០២	៦៣.៣៥៦	១៥.៥៧៧	៦៣.៣៦៦
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(២៧.១៦៩.៨៩៦)	(១១១.០៤៣.៣៦៦)	(១៥.៨៧១.៥១៦)	(៦៤.៥៦៥.៣២៨)

របាយការណ៍លំហូរសាច់ប្រាក់ (២/២)

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	៣៤៩.១១៦.៩៤៣	១.៤២៦.៨៤០.៩៤៦	៣៣៦.៣១៦.០៤២	១.៣៦៨.១៣៣.៦៥៩
សាច់ប្រាក់បានពីការបោះមូលបត្របំណុល	៣៩.៣៩៧.២៤០	១៦១.០១៦.៥២០	-	-
សាច់ប្រាក់បានពីអនុបំណុល	៣០.០០០.០០០	១២២.៦១០.០០០	៣៥.០០០.០០០	១៤២.៣៨០.០០០
ការទូទាត់សងប្រាក់កម្ចី	(៣២៧.៧០២.១២៥)	(១.៣៣៩.៣១៨.៥៨៥)	(១៧៥.៨០៥.៦៥៣)	(៧១៥.១៧៧.៣៩៦)
ការទូទាត់សងអនុបំណុល	(២.០០០.០០០)	(៨.១៧៤.០០០)	(២.០០០.០០០)	(៨.១៣៦.០០០)
ការទូទាត់សងមូលបត្របំណុល	-	-	(២៩.៦៦៦.២៥៥)	(១២០.៦៨២.៣២៥)
ការទូទាត់សងប្រាក់ដើមកតិសន្យា	(៤.៧៤៤.៥៦០)	(១៩.៣៩១.០១៧)	(៤.៥៧៩.៦៤៤)	(១៨.៦២៩.៩៩២)
ការបោះផ្សាយដើមទុនបន្ថែម	-	-	២៥.០០០.០០០	១០១.៧០០.០០០
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន	៨៤.០៦៧.៤៩៨	៣៤៣.៩៨៣.៨៦៤	១៨៤.២៦៤.៤៩០	៧៤៩.៥៨៧.៩៤៦
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	២១.៣៣០.៥៧១	៨៧.១៧៨.០៤៤	៩០.៨៥៥.២១៤	៣៦៩.៥៩៩.០១១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ	១៧៧.១៤២.៤០៩	៧២១.៦៧៨.១៧៤	៨៦.២៨៧.១៩៥	៣៤៩.០៣១.៧០៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨.២៥៧.០៤១	-	៣.០៤៧.៤៥៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងឆ្នាំ	១៧៧.៤៧២.៩៨០	៧២៩.៩៣៥.២១៥	៨៦.២៨៧.១៩៥	៣៥២.០៧៩.១៦៣

ខ. របាយការណ៍ហិរញ្ញវត្ថុសង្ខេប

សូចនាករហិរញ្ញវត្ថុគន្លឹះ៖	២០២០	២០២១	២០២២
អនុបាតសោធនភាព	១៨,២%	២១,០%	២១,៧%
អនុបាតបំណុលធៀបនឹងមូលធន ^{៣/}	៥០០%	៥១៣%	៤៦៤%
អនុបាតសន្ទនីយភាព	១៣១,០%	១៦៤,៣%	១៤៦,០%
អនុបាតតំណទានមិនដំណើរការ ^{១/}	១,៣១%	១,៤៥%	២,២៥%
អនុបាតតំណទានបញ្ញើ ^{២/}	១៦៦,៩%	១៦៤,៤%	១៦៥,១%
អនុបាតចំណេញភាពធៀបនឹងទ្រព្យសកម្មធម្មតា ^{៣/}	១,៨៣%	២,៤៨%	៣,៣៥%
អនុបាតចំណេញភាពធៀបនឹងមូលធនមធ្យម ^{៣/}	១១,១១%	១៥,០៦%	១៩,៦១%
អនុបាតលទ្ធភាពបង់ការប្រាក់ ^{៣/}	១៤៣%	១៦៤%	១៨៣%

^{១/}និយមន័យរបស់ ធនាគារជាតិនៃកម្ពុជា

^{២/}សមតុល្យក្នុងកិច្ចសន្យា

^{៣/}សម្រាប់ទិន្នន័យឆ្នាំ២០២០ និង ២០២១ អាចខុសគ្នាពីរបាយការណ៍ឆ្នាំមុនដោយសារការប្រើប្រាស់ទិន្នន័យតែធនាគារជំនួសទិន្នន័យគ្រុប



យើងត្រៀមខ្លួនរួចជាស្រេចដើម្បី រីកចម្រើនទាំងអស់គ្នាប្រកបដោយគុណភាព

www.hatthabank.com

■ អាសយដ្ឋាន

អគារលេខ៦០៦ ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ទី១
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ប្រអប់សំបុត្រ៖ ២០៤៤

■ បណ្តាញផ្តល់ព័ត៌មាន

អ៊ីមែល៖ info@hatthabank.com
ហ្វេសប៊ុក៖ www.facebook.com/HatthaBankPlc

■ ទូរសព្ទ

ឥតគិតថ្លៃ៖ ១៨០០ ២១២ ២២២
ទូរសព្ទ៖ ០២៣ ៩៩៩ ២៦៦